

Bản chép tay CAM 182 và CAM 183

Số trang trong dấu ngoặc [] là số trang của bản chép tay lưu trữ trong thư viện Viện Viễn Đông Pháp. Số thứ tự (1, 2, 3, v.v.) nằm trước đơn vị từ là số thứ tự do tác giả ghi chú.

[Cam 182, trang 2]

1. **aoh ciw** អ្នកមិន ទទួល ទាន ទាន ទាន không chịu.
2. **ngap sait** ក្រុម ឧបាសក ឧបាសក ឧបាសក làm xấu.
3. **daok wai** គ្រូ គ្រូ គ្រូ coi chừng.
4. **aoh mbaoh** អ្នកមិន មើល មើល មើល không thấy.
5. **dum dei sa-ai** បង ប្អូន ប្អូន ប្អូន mấy anh em.
6. **brey** ប្រើ ប្រើ ប្រើ cho, ban.
7. **kayua** កាយ កាយ កាយ bởi vì.
8. **mai** មក មក មក đến, lại.
9. **brey apah** ប្រើ ប្រើ ប្រើ ឲ្យ ឲ្យ ឲ្យ cho muốn.
10. **taok sani** គាត់ គាត់ គាត់ xách cái này.
11. **bram** ប្រើ ប្រើ ប្រើ cai tổng.
12. **lanya bai** លាយ លាយ លាយ dây gùi.
13. **anaong** អាណា អាណា អាណា gánh.
14. **apah** ឲ្យ ឲ្យ ឲ្យ muốn.
15. **yaong** យ៉ាង យ៉ាង យ៉ាង vợ.
16. **huc hadrei sei** អ្នក អ្នក អ្នក sợ một mình.
17. **papek aseï** ប៉ាប៉េក ប៉ាប៉េក ប៉ាប៉េក vuốt ai, rò ai.
18. **taok** គាត់ គាត់ គាត់ láy.
19. **mak** មក មក មក bắt.
20. **pajaih aseï** ប៉ាជ៉ា ប៉ាជ៉ា ប៉ាជ៉ា giống nhau.

[Cam 182, trang 3]

21. **maluw** ម៉ាលុយ ម៉ាក់ cồ.
22. **matuw kamey** ម៉ាតុយ កាមេយ con dâu.
23. **kabaw anak** កាហាវ ណាក ត្រាវ con.
24. **asei** ណៃ ai.
25. **ama hamaom** ណាម៉ា ណាម៉ា cha ghẻ.
26. **ndih ndang** ណៃ ណៃ nằm ngựa.
27. **ndih kup** ណៃ កុប nằm sấp.
28. **ndih cain** ណៃ ណៃ nằm nghiêng.
29. **ndih kacén** ណៃ កាសេន nằm chèo queo.
30. **manih mahatai** ម៉ាណៃ ម៉ាណៃ người dũ.
31. **phu** ផូ thơm.
32. **bruk** ប្រុក thúì.
33. **biai** បៃ nói, bàn bạc.
34. **panaok guk** ណាណាក់ ណាក់ chúng tôi.
35. **panaok ih hei** ណាណាក់ ណៃ ណៃ chúng nó.
36. **nyuw** ណៃ nó, hấn.
37. **gep aseï** ណៃ ណៃ bà con, họ hàng.
38. **halun** ណៃ ណៃ đầy tó.
39. **nyruk** ណៃ (nước) sòn.
40. **mang pabuy mbeng** ម៉ា ណៃ ម៉ា máng heo ăn.

[Cam 182, trang4]

41. **asiam** ណៃ tập, huấn luyện.
42. **lei** ណៃ đầu?, thế nào?.
43. **mét maruh** ម៉េត ម៉េត mọc mụn.
44. **baoh panang** ហៃ ណៃ trái cau.
45. **jagét** ណៃ gút.
46. **ai sang** ណៃ anh rẻ, chị dâu.
47. **pataow** ណៃ chỉ, day.
48. **ala bém** ណៃ ណៃ rắn lục.
49. **puk nanaih** ណៃ ណៃ trẻ em.
50. **buak** ណៃ công việc.
51. **phey** ណៃ (cái) óc.

- 52. **canem** 𑜋𑜂𑜫 yêu thương.
- 53. **ataong cek** 𑜇𑜂𑜫 𑜇𑜂𑜫 chóp núi.
- 54. **limaow liah** 𑜇𑜂𑜫 𑜇𑜂𑜫 sói trán.
- 55. **canyuang** 𑜇𑜂𑜫 xanh lá cây.
- 56. **rawek lua lua** 𑜇𑜂𑜫 𑜇𑜂𑜫 rò nhè nhẹ.
- 57. **atuw** 𑜇𑜂𑜫 ma, hồn của người chết.
- 58. **angah apuy** 𑜇𑜂𑜫 𑜇𑜂𑜫 than lửa.
- 59. **tanuang** 𑜇𑜂𑜫 giới.
- 60. **nyep mbeng** 𑜇𑜂𑜫 𑜇𑜂𑜫 có khi.

[Cam 182, trang 5]

- 61. **tanya sep** 𑜇𑜂𑜫 𑜇𑜂𑜫 xin lỗi.
- 62. **padraong taong** 𑜇𑜂𑜫 𑜇𑜂𑜫 quan tổng.
- 63. **sres srang** 𑜇𑜂𑜫 𑜇𑜂𑜫 lạng lè.
- 64. **cain** 𑜇𑜂𑜫 cái chiêng.
- 65. **ataong cain** 𑜇𑜂𑜫 𑜇𑜂𑜫 đánh chiêng.
- 66. **par rakiang** 𑜇𑜂𑜫 𑜇𑜂𑜫 cánh chò, cùi chò.
- 67. **nao gleng** 𑜇𑜂𑜫 𑜇𑜂𑜫 đi thăm.
- 68. **padraong** 𑜇𑜂𑜫 vua.
- 69. **manih ndaot** 𑜇𑜂𑜫 𑜇𑜂𑜫 chỗ không người.
- 70. **ca-ndek** 𑜇𑜂𑜫 bằng (nhau).
- 71. **ca-ndi** 𑜇𑜂𑜫 đây.
- 72. **bamun aia** 𑜇𑜂𑜫 nước giếng.
- 73. **banah kadaih** 𑜇𑜂𑜫 𑜇𑜂𑜫 phía kia.
- 74. **klau harei dâng** 𑜇𑜂𑜫 𑜇𑜂𑜫 ba ngày nữa.
- 75. **lima harei dâng** 𑜇𑜂𑜫 𑜇𑜂𑜫 năm ngày nữa.
- 76. **canuh padai** 𑜇𑜂𑜫 𑜇𑜂𑜫 vựa lúa.
- 77. **capa tangan** 𑜇𑜂𑜫 𑜇𑜂𑜫 sai tay.
- 78. **ha mbeng ndét** 𑜇𑜂𑜫 𑜇𑜂𑜫 một lần.
- 79. **nyep ka panan** 𑜇𑜂𑜫 𑜇𑜂𑜫 đúng như vậy.
- 80. **lac** 𑜇𑜂𑜫 mời.

[Cam 182, P 6]

- 81. **lac mbeng bu** 𑜇𑜂𑜫 𑜇𑜂𑜫 mời ăn cơm.
- 82. **biai ndei** 𑜇𑜂𑜫 𑜇𑜂𑜫 nói nhiều.

- 83. **pap** ʔaŋ ʔuəŋ.
- 84. **akam mbram** ʔaŋ tən cò tǎm ʔuəc đòc.
- 85. **mbei** ʔi sɯ.
- 87. **jalain** ʔaŋ cuəc (cái) cuəc.
- 88. **cakei** ʔaŋ cʰan.
- 89. **klaoh cakei** ʔaŋ cʰan cʰan.
- 90. **nduan hala** ʔaŋ nón lá.
- 91. **baoh patih** ʔaŋ bǎp cʰan.
- 92. **mati** ʔi mò côi.
- 93. **ayar pap** ʔaŋ đòc nǎn.
- 94. **mak galac** ʔaŋ láy láy.
- 95. **lamak calang** ʔaŋ tỳ sǒng.
- 96. **kram** ʔaŋ (cây) tre.
- 97. **biai suk** ʔaŋ nói sai.
- 98. **jil** ʔaŋ đàm.
- 99. **nao aih** ʔaŋ đi ỉa.
- 100. **braing** ʔaŋ sét.

[Cam 182, trang 7]

- 101. **nyait** ʔaŋ cà lǎm.
- 102. **mbeng** ʔaŋ cháy.
- 103. **huc ndaih anak** ʔaŋ sǒng sǒng sǒng sǒng.
- 104. **nao padraong** ʔaŋ đi qua, đi ngang.
- 105. **hamao drain** ʔaŋ có phép.
- 106. **gaok keng** ʔaŋ nòi đòng.
- 107. **balang mata** ʔaŋ mở mắt ra.
- 108. **tuh ha-uh** ʔaŋ đồ mồ hôi.
- 109. **sruh cim** ʔaŋ ở chim.
- 110. **ha sa baoh** ʔaŋ (bánh) một miếng.
- 111. **hadah kayaon** ʔaŋ sáng sớm.
- 112. **yang balan** ʔaŋ trắng.
- 113. **jalok** ʔaŋ mùa.
- 114. **ruak hakik** ʔaŋ đau bệnh.
- 115. **pap** ʔaŋ ʔuəŋ.
- 116. **peng sep** ʔaŋ vǎng lời.
- 117. **radu** ʔaŋ lạnh, giảm.

- 118. **pacah tabiak** វាវា ចាត់ ra, រឹត ra.
- 119. **mblik** ឆ្កឹក dính.
- 120. **manyam giep** ឆ្កឹក ចាត់ đường tra.

[Cam 182, trang 8]

- 121. **duy** ហាញ kéo, dất.
- 122. **labuh cagraing** លើស ចាត់ ngà xiêng.
- 123. **braiy win** ឆ្កឹក ve, chai, bình.
- 124. **sadaok lamah** ចាត់ sùng tê giác.
- 125. **praong tel** ចាត់ lớn tuổi.
- 126. **jalan praong** ហាញ đường lớn.
- 127. **praong gék** ចាត់ lớn lên.
- 128. **ganiak** ចាត់ chát, hep.
- 129. **anan ni** ចាត់ áy, này.
- 130. **papit** ចាត់ khi, khinh.
- 131. **papit padaiy** ចាត់ khinh dề.
- 132. **biai ret biak** ចាត់ quyết nói ra.
- 133. **râng halun** វា ចាត់ người đầy tớ.
- 134. **dai ndei** ចាត់ khò quá.
- 135. **manuk glai** ចាត់ gài rừng.
- 136. **maok mbaoy** ចាត់ con chuòn chuòn.
- 137. **calang ikan** ចាត់ xương cá.
- 138. **ba cagék** ចាត់ đưa lên.
- 139. **buak aia** ចាត់ múc nước.
- 140. **mahao** ចាត់ khát.

[Cam 182, trang 9]

- 141. **sa kep** វា ចាត់ một đôi, một cặp.
- 142. **ruak cakuai** ចាត់ thất cổ.
- 143. **habaoh jaw** ចាត់ cái vòng.
- 144. **katel** ចាត់ ngựa.
- 145. **abih abiang** ចាត់ hết khỏi.
- 147. **sraop galac** ចាត់ cưới lại.
- 148. **ranak mbeng** ចាត់ mê ăn, ham ăn.
- 149. **hawing** ចាត់ quay lại.

- 150. **pabuy** វាហ្មោ heo.
- 151. **ikan thu** ខ្សែកាង ធី cá khô.
- 152. **ikan lamaong** ខ្សែកាង លើកង cá mạp.
- 153. **mak palak tangan** មុក វាហ្មោ វាហ្មោ nẵm bàn tay.
- 154. **buak kang** ហ្មុក ក៏ cái cầm.
- 155. **sruh manuk** ធ្មេត មុនីហ្មោ ố gà.
- 156. **pacaiy** វាហ្មោ វៃ.
- 157. **agham** ម្មាហ្ម ẵm dọa, đe dọa.
- 158. **papaok** វាហ្មោ ប់ lại, gói lại.
- 159. **parasaok** វាហ្មោ ប់.
- 160. **kalang** កាង (con) ó.

[Cam 182, trang 9]

- 161. **kadring sang** កាង វា វាách nhà, tường nhà.
- 162. **laok ka-nduh** កាង កាង លុក vỏ, lột vỏ.
- 163. **ndul** កាង កាង.
- 164. **tanyak** វាហ្មោ កាង, cầm tay.
- 165. **ndéng da** កាង វា ngỗ ngang, ngã ngựa.
- 166. **padai kayuén** វាហ្មោ វាហ្មោ lúa sớm.
- 167. **ciaing** កាង muón.
- 168. **palak tangin apan galac** វាហ្មោ វាហ្មោ ម្មាហ្ម វាហ្មោ nẵm bàn tay lại.
- 169. **graow** កាង sợ hãi, sợ sệt.
- 170. **kamey dara** កាង វា វា thành nữ.
- 171. **yap** វា វា đém.
- 172. **kaoh kayau** កាង កាង ដón cây, chặt cây.
- 173. **anak ra-ndait** កាង កាង trẻ con, trẻ em.
- 174. **patar** វាហ្មោ ប់.
- 175. **tamla** កាង chót, then (cửa).
- 176. **caop** កាង cột, trói, bó.
- 177. **abaw** កាង (con) óc.
- 178. **kéc galac** កាង វាហ្មោ se lại.
- 179. **klep** កាង già, đăm.
- 180. **ka-ndén** កាង chèo.

[Cam 182, trang 10]

181. **téng** តេង chòi.
182. **lingik angin** លិងិក ងិន ត្រី ឆ្នាំ trời gió.
183. **aén** អេង ឲn.
184. **biai galac** ប៊ាយ ហ្លាច ឆ្នាំ nói lại, thuật lại.
185. **biai ha hlau** ប៊ាយ ហ្លាយ ហ្លាយ nói trước.
186. **pak mam** ហ្លាក់ ហ្លាក់ vuôn.
187. **mrai** ម្រៃ chí.
188. **sraop blaoh** ឆ្នាំ ឆ្នាំ ឆ្នាំ đã cuói, cuói rồi.
189. **la-aua dua mbeng** ហ្លាយ ហ្លាយ ហ្លាយ cày lần thứ hai.
190. **hasar** ហ្លាសា hột, hạt.
191. **kaong** កាង vòng.
192. **balang palak tangin** ហ្លាង ហ្លាង ហ្លាង xoè bàn tay.
193. **adrer** អ្នក ឆ្នាំ ve sàu.
194. **jap kanyaw** ហ្លាប ហ្លាប ហ្លាប cùng với.
195. **gana** ហ្លាង lính.
196. **nao ma-aiak** ហ្លាយ ហ្លាយ ហ្លាយ đi đái.
197. **glaih glar** ហ្លាយ ហ្លាយ ហ្លាយ đuối súc, mỗi nhừ.
198. **lapih** ហ្លាយ ហ្លាយ mỏng, thưa.
199. **cruh apuy** ហ្លាយ ហ្លាយ ហ្លាយ đập lửa, tắt lửa.
200. **pa-ndung** ហ្លាយ ហ្លាយ phòng.

[Cam 182, trang 11]

201. **panas** ហ្លាយ (cây) mít.
202. **klah ruak** ហ្លាយ ហ្លាយ hết bệnh.
203. **kec paha** ហ្លាយ ហ្លាយ thiệt hại, tổn thương.
204. **ngap câng** ហ្លាយ ហ្លាយ làm chúng.
205. **siaop blaoh** ហ្លាយ ហ្លាយ đã rồi.
206. **kapal** ហ្លាយ dày, tói dạ.
207. **ndut tangin** ហ្លាយ ហ្លាយ ngón tay.
208. **amrak** ហ្លាយ (con) công.
209. **ging** ហ្លាយ ហ្លាយ lở loét.
210. **bi drah** ហ្លាយ ហ្លាយ tức thì, lập tức.
211. **ring urang** ហ្លាយ ហ្លាយ tặng sáng.

- 212. **mblaing** ឆ្មារ៉ាង nghiêng.
- 213. **bangak** ហ្សាហ្សា bóng.
- 214. **amaik hamaom** ឆ្មាឆ្មារ៉ា ម៉ាម៉ា mẹ ghẻ.
- 215. **diaot** ឆ្មាត្រាត quén.
- 216. **halak** ហាណា (con) sâu.
- 217. **ca-ndaong** ចាណាង bãy.
- 218. **adraong pasei** ឆ្មាត្រាង ចាសៃ cùi sất.
- 219. **manuk kanyaok** ម៉ាណុក កាណាម៉ា gà gáy.
- 220. **ha-ndep hlau maga** ហាណេប ហ្លោ ម៉ា ដៃ ខ្នា, ដៃ trước.

[Cam 182, trang 12]

- 221. **jajuak aseï** ច្រាច្រា ច្រា ប៉ា con.
- 222. **anak mait** ឆ្មាឆ្មារ៉ា ឆ្មាត្រា con của chú.
- 223. **jil** ច្រា ដាម.
- 224. **mahadang ganyuw** ម៉ាហាដាង កាណាង ប៉ាង nhau.
- 225. **haga nyuw** ហាហា កាណាង với nhau.
- 226. **sreng** ត្រាង suóng.
- 227. **saip** ច្រា (cái) khăn.
- 228. **hanyuer** ហាណូយ nhẹ.
- 229. **daok kaseng sai** ចាហ្វា កាសេង ច្រា ngòì chòm hỏm.
- 230. **anyuk** ឆ្មាច្រា ខ្នា ច្រា.
- 231. **janaok** ច្រា ច្រា ច្រា, nơi.
- 232. **miait miait** ឆ្មាត្រា ឆ្មាត្រា luôn luôn, mãi mãi.
- 233. **calang raong** ចាហ្វា ច្រា xương sỏng.
- 234. **taoy** ច្រា ក្រុំ mọi.
- 235. **pamegey sei** ច្រា ច្រា ច្រា cửa quây.
- 236. **nam** ច្រា (số) sáu.
- 237. **anak wa** ឆ្មាឆ្មារ៉ា ច្រា con của bác.
- 238. **galaih** កាហ្វា ង.
- 239. **anak mata** ឆ្មាឆ្មារ៉ា ច្រា trước mặt.
- 240. **sraoh brah** ច្រា ច្រា giò gao.

[Cam 182, trang 14]

- 241. **karaw** កាហ្វា rên, rên rí.
- 242. **phu** ច្រា thơm.

- 243. **pabung sang** 𑜋𑜂𑜫𑜄𑜫 𑜇𑜃𑜂𑜫 nóc nhà.
- 244. **sang téng** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 nhà chòi.
- 245. **la-æk la-auen** 𑜇𑜃𑜂𑜫𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫𑜇𑜃𑜂𑜫 nâng niu.
- 246. **dait** 𑜇𑜃𑜂𑜫 con két.
- 247. **anak ma-uk** 𑜇𑜃𑜂𑜫𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 cuống họng.
- 248. **ngap cayah** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 làm hư.
- 249. **jaoh calang** 𑜇𑜃𑜂𑜫𑜇𑜃𑜂𑜫 gây xương.
- 250. **karam abih** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 áp hét.
- 251. **labung kram** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 măng tre.
- 252. **papit payep** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 kiêu ngạo, kiêu căng.
- 253. **ca mbo han** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 chở bộ hành.
- 254. **jah** 𑜇𑜃𑜂𑜫 phát hoang.
- 255. **paik baoh** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 hái trái.
- 256. **tin** 𑜇𑜃𑜂𑜫 âm hộ.
- 257. **brung si** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 vè đằm.
- 258. **pa-ndung kalik** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 phỏng da.
- 259. **ama lakey** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 cha chòng.
- 260. **jram hamao** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 gặp được.

[Cam 182, trang 15]

- 261. **atak** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫.
- 262. **janum mbin ita** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 hội đoàn.
- 263. **kadring** 𑜇𑜃𑜂𑜫 tường, vách.
- 264. **daok ndaot** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 độc thân, không vợ.
- 265. **dep mak** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 ăn cướp.
- 266. **salih** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 chối.
- 267. **baphain** 𑜇𑜃𑜂𑜫 nói láo, gian dối.
- 268. **balan pa-ndiak** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 tháng nóng.
- 270. **lamiak** 𑜇𑜃𑜂𑜫 cát, dọn dẹp.
- 271. **barah** 𑜇𑜃𑜂𑜫 phũ, thùng, sùng.
- 272. **waiy** 𑜇𑜃𑜂𑜫 chèo, méo, cong.
- 274. **bayah** 𑜇𑜃𑜂𑜫 mở, tháo.
- 275. **cuak** 𑜇𑜃𑜂𑜫 đội, đây.
- 276. **ciip taok** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 chịu cuói, chấp thuận cuói.
- 277. **ruah** 𑜇𑜃𑜂𑜫 chọn lựa.
- 278. **harip adung** 𑜇𑜃𑜂𑜫 𑜇𑜃𑜂𑜫 hỉ mũi.

- 279. **magei** ម៉ៃតើ lúc lắc, lung lay.
- 280. **daok ndaot** ដាក់ ដាក់ đòng trinh.

[Cam 182, trang 16]

- 282. **nda galac** ណា តា ចា cự lại, chống lại.
- 283. **ha-arak nyuain** អាក ណយ៉ាយ ខ្លាច ខ្លាច sợi dây.
- 284. **pap** បា បា thương.
- 285. **gleng sang** ក្លេង សង់ coi nhà, giữ nhà.
- 286. **kham** កាម កាម đủ, vừa.
- 287. **mah** មា មា vàng.
- 288. **bangak yawa** បា ហាក់ យាយ ហាក់ linh hồn.
- 289. **sayeng aih** សាយ៉េង អៃ ខ្លាច ខ្លាច táo bón.
- 290. **capak** ចា បាក់ ngay, thẳng.
- 291. **awak** អា វាក់ cái vá.
- 292. **kasua** កា ឌូ (con) nhím.
- 293. **ganang** កា ណា ដុ.
- 294. **bala laman** បា លា លា វាយ វាយ ngà voi.
- 295. **pak dâ** បា ដា វាយ វាយ vô ngực.
- 296. **guk ani** កា ណិ កា ខ្លួន ខ្លួន chúng mình, tụi mình.
- 297. **ba-aek tagek** បា អៃ តៃ ដើម ដើម đem lên.
- 298. **glaw** ក្លា វាយ chuối, rày.
- 299. **ka-nduh saon** កា ណុ ដា ខ្លាច ខ្លាច bao ngoài, vỏ ngoài.

[Cam 182, trang 17]

- 301. **paksak aia ju** បា ចាក់ អៃ ចាក់ , thè nguyên, thè đến nước sôi.
- 302. **haluék** អាលៃ បេន, nhọn.
- 303. **abhauya** អា ហាយ ដុត ដុត nát.
- 304. **ngaong** កា ង កា ង (con) ngông.
- 305. **hangep** កា ង បើ វិ.
- 306. **arieng** អៃ រេង (con) cua.
- 307. **paksat** បា ចាក់ ចាក់ thè, nguyên rửa.
- 308. **blah mak** បា ម៉ាក់ វាយ វាយ giặc giã, chiến tranh.
- 309. **yak** យាក់ កិ កិ, thừa.
- 310. **nduac tiep** ណុ ចាក់ ចាក់ nhảy múa.
- 311. **hadaol** អៃ ដា ដា nhớ.

- 312. **jraong** គ្រែង (cái) chuông.
- 313. **paoh lan** គង់ លាង nện đất.
- 314. **kayau matah** កាយ ម៉ាតា cây tươi.
- 315. **caleng, kapik** ចាឡេង, កាបិក kep.
- 316. **buh apuy** ហូ ឡាបូយ nhóm lửa.
- 317. **tuc apuy** តូច ឡាបូយ thấp đèn.
- 318. **cuh lalang** ចូ លាឡង đốt tranh.
- 319. **puh** ហូ ដូឡៃ.
- 320. **cakéng** ចាកេង khiêng.

[Cam 182, trang 18]

- 321. **ca-ndieng anra** ចាណឡេង ឡាន វង់ ngón cái.
- 322. **ca-ndieng anak** ចាណឡេង ឡាន វង់ ngón út.
- 323. **hagah tangan** ហាហា តាង មួយ cánh tay.
- 324. **tiap tuy** ត្រាប តូយ rượt theo.
- 325. **glac** ឡាស sai, làm.
- 326. **angum akaok** ឡង ឡាក ឡាន វង់ quán đầu.
- 327. **ngap hep kayau** ឡង ហេប កាយ ហូ cây.
- 328. **aiak casuw** ឡាក់ ចាសូ ឡាន វង់ nặn sữa, vắt sữa.
- 329. **kataol** កាតាល បាឡាង
- 330. **pa-ndih trun** បាណឡិ ត្រុង វង់ hạ xuống, nằm xuống.
- 331. **waih** វៃ វង់ lách, ghé.
- 332. **muo** មូ (con) mồi.
- 333. **puai** បៃ (trái) bí.
- 334. **tram** ត្រង់ nhúng, ngâm.
- 335. **garawai aw** ឡារៃ វង់ ឡាក់ khuy áo.
- 336. **kup** កូ កាប់, sắp ngựa.
- 337. **taong brah** តាង ប្រា វង់ đóng gạo.
- 338. **aw kamey** វង់ កាយ វង់ áo đàn bà.
- 339. **a-ay** វង់ វង់ ông nội.
- 340. **maok** ម៉ាក វង់ bà nội.

[Cam 182, trang 19]

- 341. **patih** បាឡិ វង់ trắng.
- 342. **klaoh** ក្លាវ វង់ đút.

- 343. **saoh** 𑜇𑜨𑜃𑜫 không.
- 344. **saoh mao** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không kip.
- 345. **mbuen** 𑜇𑜨𑜃𑜫 dễ.
- 346. **ada** 𑜇𑜨𑜃𑜫 con vịt.
- 347. **thung dung** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 thung thàng.
- 348. **cacak** 𑜇𑜨𑜃𑜫 thần lẫn.
- 349. **saoh jiang** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không được.
- 350. **hacih glac** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 sạch tội.
- 351. **sa mao mbaoh** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không thấy.
- 352. **nao lakuk** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đi mất, đi khỏi.
- 353. **saoh maw** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không có.
- 354. **saoh peng** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không nghe, không vâng lời.
- 355. **brey** 𑜇𑜨𑜃𑜫 cho, ban.
- 356. **mak** 𑜇𑜨𑜃𑜫 lấy.
- 357. **luy wal** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 bỏ quên.
- 358. **saoh khin** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không dám, không muốn.
- 359. **ngap alah** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 làm biếng, lười biếng.
- 360. **tapai ngon** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 rượu mạnh, rượu nguyên chất.

[Cam 182, trang 20]

- 361. **hadah pagai** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 buổi sáng.
- 362. **guk** 𑜇𑜨𑜃𑜫 tội.
- 363. **saoh saim** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không tốt.
- 364. **ngap saoh maw** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 làm không được.
- 365. **aw** 𑜇𑜨𑜃𑜫 áo.
- 366. **guai** 𑜇𑜨𑜃𑜫 bờ.
- 367. **wat** 𑜇𑜨𑜃𑜫 (chim) cút.
- 368. **bit aia** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 con le le.
- 369. **huc méng** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 sợ cọp.
- 370. **saoh thau** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không biết.
- 371. **padey** 𑜇𑜨𑜃𑜫 nghỉ ngơi.
- 372. **saoh maw** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 không được.
- 373. **kamey** 𑜇𑜨𑜃𑜫 đàn bà.
- 374. **mbeng taba, lapa** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 ăn chay, ăn lạt; đói.
- 375. **asaih** 𑜇𑜨𑜃𑜫 (con) ngựa.
- 376. **taoc, klaoh, laik** 𑜇𑜨𑜃𑜫, 𑜇𑜨𑜃𑜫, 𑜇𑜨𑜃𑜫 rách; đứt; rớt.

377. **ba pa-ar** ហ៊ី វាផ្សាង ដេម cuón sách, mang cuón sách.
 378. **ayey aya sāk** ផ្សាង ផ្សាង វា វា cai trị xú.
 379. **haraik mbéng** វា វា វា វា dây cương.
 380. **saoh thiw** វា វា វា វា không thiếu.

[Cam 182, trang 21]

381. **saoh maw aya** វា វា វា វា không đủ.
 382. **théy maw aya** វា វា វា វា thôi không được.
 383. **sap biai** វា វា វា វា tiếng nói.
 384. **baoh aya** វា វា វា វា điều gì.
 385. **buak aya** វា វា វា វា việc gì.
 386. **wak** វា វា វា វា móc, treo.
 387. **ciaing** វា វា វា វា chịu, muốn.
 388. **la-ndait** វា វា វា វា thúng, giỏ.
 389. **apak** វា វា វា វា dùng.
 390. **apak ngap** វា វា វា វា dùng làm.
 391. **in ganyuw** វា វា វា វា như nhau.
 392. **daok hadai** វា វា វា វា ở chung.
 393. **ha-ndan** វា វា វា វា cùng vậy.
 394. **mban** វា វា វា វា bánh.
 395. **hadiep lakey** វា វា វា វា vợ chồng.
 396. **kadung** វា វា វា វា bao, túi, sách.
 397. **ama** វា វា វា វា cha.
 398. **dua** វា វា វា វា (số) hai.
 399. **mbaw** វា វា វា វា cái bào.
 400. **pabaiy anā** វា វា វា វា dê cái.

[Cam 182, trang 22]

402. **pabaiy tanaow** វា វា វា វា dê đực.
 403. **ngap yanan** វា វា វា វា làm vậy.
 404. **ngap habar** វា វា វា វា làm thế nào.
 405. **ayaong** វា វា វា វា anh.
 406. **awak** វា វា វា វា cái vá.
 407. **puec pa biak** វា វា វា វា quyết nói thật.
 408. **caw nyam** វា វា វា វា ăn cháo.

- 409. **ndih** ង្គិញ ngủ, nằm.
- 410. **ciew** មាត់ chiếu.
- 411. **bak** ហា đày.
- 412. **dhey** ហ័រ trán.
- 413. **biai pabhen** ឆ្មា នាំ nói láo.
- 414. **phan karey** វាង វាង phần riêng.
- 415. **blei** ម៉ូ mua.
- 416. **ca-ndaon aw** មាត់ មាត់ khuy áo.
- 417. **rabang, ra-ong** វាង, វាង hang; hó.
- 418. **ra-ong rabang ndait** វាង វាង ង្គា hó nhỏ.
- 419. **lang akaok** វាង ង្គា sói đầu.

[Cam 182, trang 23]

- 421. **kakuh** វា lay.
- 422. **sara** ម៉ូ muói.
- 423. **abih ruak** ង្គា ង្គា hét đau, hét bệnh.
- 424. **abih hakik** ង្គា ង្គា hét đau đón, hết bệnh hoạn.
- 425. **glaih** ង្គា mêt.
- 426. **dìng gana** ង្គា ង្គា dân tình.
- 427. **harip** ង្គា hít hơi.
- 428. **kang** ង្គា càm.
- 429. **asuh** ង្គា tranh sức.
- 430. **nryuk** ង្គា son.
- 431. **la-i praong** ង្គា ង្គា thúng lớn.
- 432. **paley** ង្គា áp, làng, xóm.
- 433. **kadung kalik** ង្គា ង្គា túi bằng da.
- 434. **kadung haot** ង្គា ង្គា cái đựng thuốc.
- 435. **tasuw** ង្គា bản, dơ.
- 436. **buaok aia** ង្គា ង្គា múc nước.
- 437. **ngap pacah** ង្គា ង្គា làm bể.
- 438. **druh asuw** ង្គា ង្គា đuổi con chó.
- 439. **ha-ndep** ង្គា xũa.
- 440. **baoh pa-aok** ង្គា ង្គា trái xoài.

[Cam 182, trang 24]

- 441. **kapah** កាហ៍ bōng.
- 442. **ngap hla** ង៉ាប ហ្លា làm hại.
- 443. **bangi** ហាងី ngon.
- 444. **banga badai** ហាងី ហាងៃ bōng lúa.
- 445. **banga paiy** ហាងី បាយ bōng héo.
- 446. **ca-ndaih pheng** ចាណៃហ៍ ផេង miéng phán.
- 447. **malam** ម៉ាលាំ ðêm.
- 448. **hawing tapai** ហាវ៉ិញ តាយ say rượu.
- 449. **atai** អាតៃ chiếc bōng tai.
- 450. **cek praong** ចេក ប្រាង ភ្នំ lớn.
- 451. **cek ndait** ចេក ណៃតៃ ភ្នំ nhỏ.
- 452. **pha** ផា ðùi.
- 453. **pabah** ហាហា miéng.
- 454. **ha pabah** ហា ហាហា hả miéng, mở miéng.
- 455. **haraik ruak ka-in** ហារៃក រុាក់ កា-យ៉ៃ ដាយ nịt lưng.
- 456. **dam nyak** តាំ ណយាក់ chóp sáng, sám sét.
- 457. **jruw** ជ្រូយ ត្រុង, xóc.
- 458. **klaik** ក្លៃក លេន lút.
- 459. **patuh** ហាហុ ល៉ៃ.
- 460. **ala** អា (con) răn.

[Cam 182, trang 25]

- 461. **kiak** កៃក rinh.
- 462. **pataow sam** ហាតៃយ៉ៃ ហុំ thực tập.
- 463. **bamaw** ហាម៉ាយ ណាំ.
- 464. **patuk** ហាហុក ho.
- 465. **phik** ផៃក ដាំង.
- 466. **lan sang aia** លាង ហុំ អៃ quốc gia.
- 467. **aék** អា-យ៉ៃក tiếng để kêu con heo.
- 468. **lua** លៃ លៃ.
- 469. **craoh** ច្រៃ អៃ suói.
- 470. **danaih asau** ហាណៃហ៍ អាសៃ ចុក gheo chó.
- 471. **tagék** តៃកៃក ដាយ, lên.

- 472. **ngap buak** ប្រទា ហ្សាវ làm việc.
- 473. **caiy** ឧទាវាវ វ៉ៃ.
- 474. **ca-ndaih caiy** ចាណដៃ ឧទាវាវ miêng vải.
- 475. **mrai kabuak** ម្រៃ កាហ្សាវ chí tơ.
- 476. **cuah** ចាវ ចាត.
- 477. **mariah** ម៉ារីយ៉ា ដូ.
- 478. **glai** ក្លៃ រុង.
- 479. **ikan caraow** ឺកាណាវ ចាណាវ ចៅ វ៉ៃ cầu vòng.
- 480. **akaok** អាខាខ ដៅ.

[Cam 182, trang 26]

- 481. **pa-ndik** ប៉ាណដិក ដៅ, nhúc.
- 482. **habuw** ហាហ្វូ ត្រូ.
- 483. **cuh manang** ចាវ ម៉ានាវ ឆ្នាំង nướng thịt.
- 484. **tagaong anuh** តាខាវ អ្នក កុង កុង gong cùm.
- 485. **atuk nyam mbeng** អាតុក ណ្យាម ម៉េង ម៉ៃ nấu đồ ăn.
- 486. **baoh habei** ហ្វៃ ហៃ គុ គ្រៃ củ khoai.
- 487. **wai** វៃ គ្រៃ con nhện.
- 488. **wai tuan** វៃ ត្រៃ វាវ គ្រៃ nhện.
- 489. **pi** ប៊ី ច្រៃ.
- 490. **nding** ណដិវ ឡង.
- 491. **craok bak mbeng** គ្រៃ ហាវ ម៉ៃ គ្រៃ lát dày lỗ.
- 492. **tapit** តាបិ ហ្វៃ, ប៊ី, ត្រៃ.
- 493. **ka-aiang** កាខៃវាវ លុង.
- 494. **ta-mbék** តាមបេក ខ្លៃ.
- 495. **taong padai** តាវ ប៉ៃ ដូង គ្រៃ.
- 496. **kaow law** ខាវ លាវ គុ គ្រៃ cù lao.
- 497. **gleng** ក្លៃ ប៊ៃ, រិន.
- 498. **katak kayau** កាតាវ កាយ៉ៃ ម៉ៃ គ្រៃ.
- 499. **sun rabuk** ស្រាវ រាហ្វូ គ្រៃ ហ្វៃ.
- 500. **angin pabuy** អ្នក ប៉ៃ ខ្លៃ គ្រៃ gió Bắc.
- 501. **abik patuw** អាបិក ប៉ៃ គ្រៃ liêng đá.

[Cam 182, trang 27]

- 502. **kadring ralang** កាដ្រិវ រ៉ៃ វ៉ៃ vách tranh.

503. **yaong** យ៉ាង chò, đợi.
504. **kayau kuah** កាយ ក្បូង trang cào.
505. **anak mbuk** ណាណា ណា បúi tóc.
506. **manih banal** ម៉ាណិ ហ្សាណា người mọi.
507. **ranaih** រ៉ាណៃ con nít, trẻ em.
508. **gru kayau** គ្រូ កាយ thợ mộc.
509. **gru tia** គ្រូ ចៅ thợ rèn.
510. **daok kiak** ដាក់ កាយ đang rình, đang canh.
511. **mbing caing** មឿង ឆាង ban nhạc.
512. **daok ba jalan** ដាក់ ហ៊ី ហ្សាណា kẻ dẫn đường.
513. **manih tapak** ម៉ាណិ ចាក់ người thật thà.
514. **manih catang** ម៉ាណិ ចាក់ người hung dữ.
515. **saoh hangual** ចៅ ហ្សាណា vô phép.
516. **daok dep** ដាក់ ចៅ đang trốn.
517. **manih ruak** ម៉ាណិ រួក người bệnh.
518. **nao cang** ចៅ ចៅ đi thăm.
519. **ba nao** ហ៊ី ចៅ đem đi.
520. **ba wing sang** ហ៊ី ឆាង ចៅ đem về nhà.
521. **haraik sang asaih** ចាក់ ចាក់ ណាណា dây nịt yên ngựa.
522. **cih** ចៅ về, viết.

[Cam 182, trang 28]

523. **mak** ម៉ាក់ mục.
524. **gai cih tamrak** ចៅ ចៅ ចៅ ចៅ cây viết.
525. **kabum pabah** កាបុម បាហា ngâm miệng.
526. **piaih kau tabiak** ប៊ាយ កាយ ចាយ chịu xứng ra.
527. **danaok daok** ដាណាក់ ដាក់ phòng khách.
528. **asaih ndak** ចាក់ ណាក់ ngựa đá.
529. **ganam** ចាក់ mây.
530. **ruak patah** រួក បាតា bệnh tả.
531. **laik** លៃ tẻ, rớt.
532. **ya lam tapur** យ៉ា លា ចាក់ đồ trong bếp.
533. **luai ala lan** លៃ លៃ លៃ bỏ dưới đất.
534. **njai** ណៃ chết.
535. **rung** រួង hư thai.
536. **apuy nyai** ចាក់ ណៃ lửa tắt.

- 537. **ki** កី cái ghé.
- 538. **canang** ចាន់ giường.
- 539. **ban** បាណ cái bàn.
- 540. **ki vir** កី វិរ ghé đầu.
- 541. **buh kuan** ហុក ក្បួន bần quàn.
- 542. **nao panah** នាវ ពាណាវ đi bán.
- 543. **nao patiap** នាវ ពាណាវ đi săn.

[Cam 182, trang 29]

- 544. **talek** តាលេក đẫy, xô.
- 545. **kacun ta-uk** កាចុក ចាក quỳ gói.
- 546. **kuan** ក្បួន cái quàn.
- 547. **buy baiy** ហូយ ឧហាយ vui vẻ.
- 548. **cur** គូរ vôi.
- 549. **aia la-aek** ឃី លា-ឃី nước lạnh.
- 550. **aia tasik** ឃី តាសិក nước biển.
- 551. **aia laon** ឃី លា-ន nước lụt.
- 552. **craoh** ច្រៃ-ខ suối.
- 553. **aia caiy** ឃី ចាយ nước trà.
- 554. **aia manan** ឃី ម៉ាន៉ាណ canh thịt.
- 555. **aia ani** ឃី ឃី ឃី mật ong.
- 556. **aia ndaot** ឃី ណា-ចា-ត nước lã.
- 557. **aia ju** ឃី ជូ nước sôi.
- 558. **aia kacuh** ឃី កា-ចា-ខ nước miếng.
- 559. **nyih adung** ឃី ឃី ឃី hỉ mũi.
- 560. **aia ma-aiak** ឃី ម៉ា-ឃី ឃី nước đá.
- 561. **kuk** កុក keo, hồ.
- 562. **mahaw aia** ម៉ា-ហា-វ ឃី ឃី khát nước.
- 563. **aia patuw** ឃី បា-តុ-វ nước đá.
- 564. **karam** កា-រ៉ា-ម áp, chìm.

[Cam 182, trang 30]

- 565. **taglak tasik** តា-ត្រា-ក តា-សិ-ក sóng biển.
- 566. **bamun aia** បា-ម៉ុន ឃី giếng nước.
- 567. **dhung** ដុង thùng.

- 568. **lamuk cam** ស់ណា ស់ ganh ghét.
- 569. **dalam** វាល (phía) trong.
- 570. **tanaow** តាណោ ដុះ, trồng.
- 571. **manuk tanaow** ម៉ាណុក តាណោ gà trống.
- 572. **tada** តា រុក.
- 573. **lakau** ស់ក ស់ xin.
- 574. **daw** វា ស់ guom, kiếm.
- 575. **barah** វា ស់ súng.
- 576. **tacei tabiak** តាថៃ តាហ្វា ស់ chỉ ra.
- 577. **pa-ndaih tabiak** វា ស់ ស់ ស់ sanh ra.
- 578. **ndaih anak** ស់ ស់ ស់ sanh đẻ.
- 579. **mabaoh** ស់ ស់ ស់ đẻ trứng.
- 580. **tanan** ស់ ស់ ស់ đỏ.
- 581. **duw** ស់ ស់ ស់ tìm đèn.
- 582. **cakuh** ស់ ស់ ស់ chuột.
- 583. **nyep saoh** ស់ ស់ ស់ phải được.
- 584. **daok jieng** ស់ ស់ ស់ ở được.
- 585. **juak** ស់ ស់ ស់ đập.

[Cam 182, trang 31]

- 586. **juak padai** ស់ ស់ ស់ ស់ ស់ đập lúa.
- 587. **lalang** ស់ ស់ ស់ cỏ tranh.
- 588. **ngap suw** ស់ ស់ ស់ ស់ làm xấu.
- 589. **manih kanuang** ស់ ស់ ស់ ស់ nhân tài.
- 590. **nao klang** ស់ ស់ ស់ ស់ đi mau.
- 591. **drah** ស់ ស់ ស់ ស់ gáp, nhanh.
- 592. **thau puec** ស់ ស់ ស់ ស់ biết đọc.
- 593. **pacray** ស់ ស់ ស់ ស់ sự quan hệ, sự liên kết.
- 594. **cam sagar** ស់ ស់ ស់ ស់ đánh trống.
- 595. **tuy pataow brey** ស់ ស់ ស់ ស់ ស់ theo học nghề.
- 596. **manyak** ស់ ស់ ស់ ស់ dầu.
- 597. **adren** ស់ ស់ ស់ ស់ phép sự.
- 598. **ndin** ស់ ស់ ស់ ស់ ống.
- 599. **mac duy aia** ស់ ស់ ស់ ស់ ស់ máy bơm nước, máy kéo nước.
- 600. **jarum** ស់ ស់ ស់ ស់ kim.
- 601. **suai** ស់ ស់ ស់ ស់ lâu.

- 602. **pakuan** ពាក្យ mau.
- 603. **glaong** គ្រឿង cao.
- 604. **trep** ត្រែវា nạng.
- 605. **ya** យ៉ា giò.
- 606. **lapa** លាបា đỏi.

[Cam 182, trang 32]

- 607. **blaoh abih** ហ្លាវ ធុរហ៊ី អ៊េត រ៉ៃ.
- 608. **katal, lo praong** កាតា, លូ ប្រាវ ឡា; to lón.
- 609. **apluh** ឡាវ (số) mười.
- 610. **katrey** កាត្រៃវា kéo.
- 611. **kapah taw** កាហា តាវ បង់ កុង កុង.
- 612. **ndait** ណៃតា bé, nhỏ.
- 613. **hanuw** ហាណូ ថាណ ជូ.
- 614. **rasa** រាសា (con) nai.
- 615. **galam** កាណា vac.
- 616. **nao paruy** ណាវ បារូយ ទៅ ដាំ ដាំ ដាំ.
- 617. **sik** ឡាវ cắt.
- 618. **sik darey** ឡាវ ទាវ កាត កាត, chặt gai.
- 619. **ni** នី này.
- 620. **dep** ឡាវ trón.
- 621. **buh nyuain** ហូ ឡាវ យ៉ៃ យ៉ៃ យ៉ៃ យ៉ៃ.
- 622. **buh mah** ហូ មា យ៉ៃ យ៉ៃ យ៉ៃ យ៉ៃ.
- 623. **ték** តេក xách.
- 624. **tahit** តាអិ ម៉ុង កេណ.
- 625. **jaruai** យ៉ៃ យ៉ៃ kiêu.
- 626. **canaih** កាណៃ រ៉ៃ.
- 627. **daong** ឡាវ giúp, phù hộ.

[Cam 182, trang 33]

- 628. **hapar tangin** ហាហា តាអិ ប៉ា យ៉ៃ.
- 629. **ha mbeng** ហា ម៉ុង một lần.
- 630. **ha kapuak** ហា កាហូ ម៉ុង một năm.
- 631. **nyep harei** យ៉ៃ ហៃ រ៉ៃ mỗi ngày.
- 632. **asaih saik** ឡាវ ឡាវ ngựa cát.

633. **praong glaong** ឆ្នែង ឆ្នែង lớn cao.
 634. **glai** ឆ្នែង rừng.
 635. **tapai** ចាន con thỏ.
 636. **sep biai** ម៉ែ ឆ្នែង tiếng nói.
 637. **sep yuen** ម៉ែ ឆ្នែង tiếng An Nam.
 638. **biai dep** ឆ្នែង ម៉ែ nói thàm, nói lén.
 639. **pa-ndar haluw** តាណា តាណា biểu trước.
 640. **biai padhen** ឆ្នែង តាណា nói láo.
 641. **biai tapak** ឆ្នែង ចាន nói thật.
 642. **ayar** ម៉ែ hát.
 643. **biai wing** ឆ្នែង ម៉ែ nói lại.
 644. **lapey** តាណា chiêm bao.
 645. **paruy diep** តាណា ម៉ែ cuối vợ.
 646. **sang pablei** ចាន តាណា tiệm tạp hóa.
 647. **bhut** ម៉ែ (cái) lu.
 648. **bhaong** ឆ្នែង ươn.

[Cam 182, trang 34]

649. **takai juak** ចាន ម៉ែ chà đạp.
 650. **pagai ma-aem** តាណា ម៉ែ sáng mai.
 651. **ani** ម៉ែ bãy giò.
 652. **kra** តាណា (con) khí.
 653. **kuay** តាណា cúng.
 654. **pa-ndiak** តាណា nóng, nấng.
 655. **ha-uh ndei** តាណា ម៉ែ nực quá.
 656. **laik** តាណា rớt.
 657. **ma-aiak** ម៉ែ តាណា tiều.
 658. **casak** ចាន chín.
 659. **rakuah, kanyik** តាណា, តាណា vàng; nghệ.
 660. **manih kut** ម៉ែ តាណា người cụt.
 661. **haneh** តាណា nợ.
 662. **puc** តាណា nhỏ, bút.
 663. **baluw** តាណា lông.
 664. **aih kabaw** តាណា តាណា phân trâu.
 665. **pagai** តាណា buổi sáng.
 666. **kak** តាណា chưa.

698. **saoh mbaoh jalan** គេរត់ គេរត់ បាណាង không thấy con đường.
 699. **tabiak mata** ហាហា ម៉ាតា ra mắt.
 700. **hacih** អាចិ ចាច ចាច sach sê.
 701. **saoh mbeng jen** គេរត់ ម៉ ប្រាង không ăn tiền.
 702. **ngap** ឡា ធំ làm.
 703. **saoh ngap aya bih** គេរត់ ឡា ម៉ា ម៉ា không làm chi hết.
 704. **agaot** ម៉ា ម៉ា ម៉ា bò cap.
 705. **kabei** កា ម៉ា con min.
 706. **luh** លា ចា ចា hàn.
 707. **laik** លា ចា ចា rót.
 708. **cagraing labuh** ម៉ា ម៉ា ម៉ា ម៉ា nghiêng ngà.
 709. **labaot** លា ម៉ា ម៉ា trọt.
 710. **waih** ម៉ា ម៉ា ម៉ា ghé.
 711. **ndih** ម៉ា ម៉ា ម៉ា ngũ.

[Cam 182, trang 37]

712. **kalik, ka-nduh** កា ម៉ា, កា ម៉ា da; vô.
 713. **gâng** កា ចា ចា cọt.
 714. **kacar** កា ម៉ា hom đánh tranh.
 715. **sang dei sa-ai** ម៉ា ម៉ា ម៉ា nhà anh em.
 716. **buh apuy** ម៉ា ម៉ា ម៉ា nhóm lửa.
 717. **pel** ម៉ា ម៉ា bay.
 718. **grek** កា ម៉ា (con) kên kên.
 719. **wek galac** ម៉ា ម៉ា ម៉ា lùì lai.
 720. **buak padraong** ម៉ា ម៉ា ម៉ា việc quan.
 721. **pa-ndik** កា ម៉ា ម៉ា đau, nhức.
 722. **nyai apuy** ម៉ា ម៉ា ម៉ា tắt lửa.
 723. **mbuy lan** ម៉ា ម៉ា ម៉ា bụi bặm.
 724. **tahanaik** ម៉ា ម៉ា ម៉ា vấp chân.
 725. **mbing kiak** ម៉ា ម៉ា ម៉ា lính canh.
 726. **cét bana** ម៉ា ម៉ា ម៉ា bình bông.
 727. **aduh aya** ម៉ា ម៉ា ម៉ា thiếu hụt, thiếu thốn.
 728. **jraiw** ម៉ា ម៉ា ម៉ា cái lục lạc.
 729. **ajrang manuk** ម៉ា ម៉ា ម៉ា chuồng gà.
 730. **der sang** ម៉ា ម៉ា ម៉ា chung quanh nhà.
 731. **tagék pangaok** ម៉ា ម៉ា ម៉ា lên trên.

732. **ndik cek** ឆ្លើយ ដំក់ lên núi.

[Cam 182, trang 38]

733. **mادهh tagék** ដេញដោល តាមការ thúc dấy.
734. **ndâm krah** ភ្នំ ក្រៅ chính giữa.
735. **jala** បារាំង trưa.
736. **krah malam** ក្រៅ ម៉្លេះ ក្នុង nửa đêm.
737. **tapey brah** តាមការ ប្រែ វាយ sảy gạo.
738. **jalan nao** បារាំង គេ ដំ đường đi.
739. **lan manei** តាម ម៉្លេះ ដី đất nà.
740. **co darah** គេ បាញ់ មាច máu.
741. **gawang der** តាម បំពង xung quanh.
742. **ha babah** គេ ហាម អាំ miệng, mở miệng.
743. **ngaok** តាម លើ trên.
744. **yék** តាម ក្រោម dưới.
745. **mbeng trey** ម៉្លេះ ត្រូវ ăn no.
746. **asaih tey** តាម តាម កូន con lừa.
747. **sadei** តាម ក្រោយ sau.
748. **sadei mbeng bu** តាម ម៉្លេះ ក្រោយ ក្រោយ sau khi ăn cơm.
749. **sang pablei** តាម តាម ផ្ទះ nhà hàng.
750. **tagék** តាម លើ lên.
751. **sakam** តាម (cái) bừa.
752. **yawa krah** តាម ក្រៅ ថែ hào hển.
753. **katut** តាម ងង ngấn.

[Cam 182, trang 39]

754. **tec** តាម rách.
755. **kadeh** តាម ម៉្លេះ môt.
756. **harei sadei** តាម តាម ក្រោយ ngày sau.
757. **mahaw aia** តាម តាម ក្រោយ khát nước.
758. **sang** តាម ផ្ទះ nhà.
759. **jalah apuy** តាម តាម តាម កូន ngọn lửa.
760. **klaip** តាម តាម tháp.
761. **sang laon** តាម តាម ផ្ទះ nhà lâu.
762. **sang apuy** តាម តាម ផ្ទះ nhà bếp.

[Cam 182, trang 41]

796. **gaiy** ឆ្មារាវា tìn.
797. **hamaw nyep** អាហ្មាណ្យេប អាហ្មាណ្យេប có khi, có lẽ.
798. **pagap** បាហ្សាប kiện cáo.
799. **luai hadiep** លួយ អាហ្មាណ្យេប bỏ vợ.
800. **ha-ndap** អាណ្សាប cù, xưa.
801. **manuk** ម៉ានុក (con) gà.
802. **manuk ramah** ម៉ានុក រាមា អាហ្មា រ៉ាម៉ា gà Tây.
803. **baoh manuk** ហ្វាហ្វ ម៉ានុក អាហ្មា ម៉ានុក trứng gà.
804. **jaruai** ហ្សារួយ ហ្សារួយ gai.
805. **peng sep** ហ្សេង សេប ហ្សេង វ៉ាង លើ.
806. **saoh peng halei** សាហ្វ ហ្សេង ហ្សេង không nghe đâu.
807. **dua** ដួយ ដួយ, cặp.
808. **nyuah** ណ្យួយ con đỏ, con mang.
809. **saoh** សាហ្វ không.
810. **saoh maw** សាហ្វ ម៉ាហ្វ không kip.
811. **mbuen** ម្បួយ ដើ.
812. **bit** ប៊ីត (con) vit.
813. **sung dung** សុង ដុង ថុង ថុង thùng thủng.
814. **kacak** កាកាវ កាកាវ thằn lằn.
815. **saoh jieng** សាហ្វ ហ្សេង không được.
816. **acih glac** អាចិហ្វ ហ្សេង sạch tội.

[Cam 182, trang 42]

817. **nao lahik** ណាហ្វ លាហ្សិក ដី mất.
819. **saoh mbaoh** សាហ្វ ម៉ាហ្វ không thấy.
820. **saoh hamaw** សាហ្វ អាហ្មាណ្យេប không có.
821. **saoh peng** សាហ្វ ហ្សេង không nghe.
822. **brey** ប្រៃ ប្រៃ cho, ban.
823. **luai war** លួយ វ៉ា ហ្សេង bỏ quên.
824. **saoh khing** សាហ្វ ក្សិង ក្សិង không dám.
825. **ngap alah** ណ្សាប អាហ្មាណ្យេប làm biếng.
826. **tapai ngaon** តាហ្សៃ ណ្សាប អាហ្មាណ្យេប rượu mạnh.
827. **guk** ហ្សុក ហ្សុក tội.

- 828. **saoh siam** គាត់ ទៅ không tốt.
- 829. **ngap saoh jieng** ចូន គាត់ ទៅ làm không được.
- 830. **aw** អា ៉ao.
- 831. **guei** កើ បờ.
- 832. **wat** វាត (con) cút.
- 833. **bit aia** បិត អាយ គon le le.
- 834. **huec laméng** អ្នក លើក អ្នក sợ cạp.
- 835. **saoh thau** គាត់ ថា không biết.
- 836. **daok ndaot** គាត់ គាត់ ở giá, độc thân.
- 837. **maruh, ranah, darah** មាត់, វា, វា មុត; mù; máu.
- 838. **lapa** លា ដៃ.

[Cam 182, trang 43]

- 839. **asaih** អាសាយ ngựa.
- 840. **ba sarak nan tagek** បា សាក នា គាត់ គាត់ đem sách đó lên.
- 841. **badraong sák** បា ដា អាយ cai trị xú.
- 842. **haraik aiak** អាហាយ អាយ dây cương.
- 843. **saoh kham saoh ndu** គាត់ គាត់ គាត់ không thiếu không đủ.
- 844. **nao saoh hamaw** គាត់ គាត់ ដៃ không được.
- 845. **sep biai** ចេ បាយ tiếng nói.
- 846. **buak aya** ហ្នា អាយ việc gì.
- 847. **ciip crang** ចិប ចា chịu muốn.
- 848. **pak ngap** ហា ចូន đừng làm.
- 849. **in ganyuw** អាយ អាយ như nhau.
- 850. **daok abik** គាត់ អាយ ngồi một chỗ.
- 851. **hanan** អាយ cùng vậy, như vậy.
- 852. **mban** អា bánh.
- 853. **ong maok** អាយ អាយ ông bà.
- 854. **pabung sang** ហា អាយ ở nóc nhà.
- 855. **pabung saiy** ហា អាយ mui xe.
- 856. **nao gan** គាត់ អាយ đi qua.
- 857. **lo ndei** អាយ អាយ nhiều quá.
- 858. **ngaok abih buak** អាយ អាយ អាយ trên hết mọi việc.
- 859. **téng** អាយ chòi.

[Cam 182, trang 44]

- 860. **rakaong** ទាក់អង្គ họng.
- 861. **prân** ផ្រាង súc.
- 862. **baoh adak** ហ្វាច ធូរកា ដៃ bí ដៃ.
- 863. **kabaw aér** កាហ្វា ធូរកា trầu róng.
- 864. **ba-ndik** ហ្វា ដៃ ដៃ ដៃ.
- 865. **katuw asuw** កាហ្វា ធូរកា បុ ចេត.
- 866. **casi** ចាសី (cái) lược.
- 867. **satuk** ចាហ្វា ដៃ.
- 868. **baruw** ហ្វា ដៃ mới.
- 869. **ranaih** រាណៃ ដៃ.
- 870. **aw baruw** ធូរកា ហ្វា ដៃ áo mới.
- 871. **pacah** ចាហ្វា ដៃ.
- 872. **jaoh takai** ចាហ្វា ចាហ្វា ដៃ chân.
- 873. **hamaw maom** ហ្វា ដៃ ដៃ cho bú.
- 874. **lakau** លាកា ដៃ xin.
- 875. **ba-ar** ហ្វា ដៃ giấy.
- 876. **ba-ar auak** ហ្វា ដៃ ដៃ giấy bồi.
- 877. **angak tagék** ចាហ្វា ចាហ្វា ngược lên.
- 878. **panah phao** ចាហ្វា ចាហ្វា ដៃ súng.
- 879. **panah hana** ចាហ្វា ចាហ្វា ដៃ nổ.
- 880. **daman** ចាហ្វា ដៃ tiếc.

[Cam 182, trang 45]

- 881. **mbeng lo glac** ម្ល៉េ ដៃ ដៃ nhiều tội lỗi.
- 882. **draow** ចាហ្វា ដៃ.
- 883. **mit** មីត (cây) mít.
- 884. **baluw tangan** ហ្វា ដៃ ចាហ្វា lòng tay.
- 885. **baluw takai** ហ្វា ដៃ ចាហ្វា lòng chân.
- 886. **paga** ចាហ្វា hàng rào.
- 887. **habik** ចាហ្វា liêng, ném.
- 888. **padraong** ចាហ្វា ដៃ giàu.
- 889. **ba nao saiy** ហ្វា ដៃ ដៃ ដៃ đưa đi xe.
- 890. **aiak aw** ចាហ្វា ដៃ ដៃ ដៃ vấi áo.

- 891. **aiak tasau** អ៊ាក តាស៊ូ nặn sữa.
- 892. **ong mék** ឲ្យ អង្កែក ông nội.
- 893. **su-ai sang** សុ-អៃ សង់ anh rể, chị dâu.
- 894. **matuw** ម៉ាតូវ ជ្វា, rể.
- 895. **klau** ក្ល័ (số) ba.
- 896. **jah** ហ៊ា ភាត hoang.
- 897. **blah** ហ្លា ចេ.
- 898. **salapan** សាឡាប៉ា (số) chín.
- 899. **ngan** ណង ជាំ cái.
- 900. **ngan halun** ណង ហ្លុន ជាំ của cái tôi.

[Cam 182, trang 46]

- 901. **ngan ganyuw** ណង ក្រយូវ ជាំ của cái người ta.
- 902. **phao praong** ហ្វោ ប្រាង់ súng lớn.
- 903. **ndung phao** ណុង ហ្វោ bao súng.
- 904. **baoh patuh** ហ្វោ ហ្វា ហ្វា trái pháo.
- 905. **brey brah** ប្រៃ ហ្រា ហ្វា ហ្វា phát lương.
- 906. **asei glac** អៃ ហ្លា ហ្វា ហ្វា hình phạt.
- 907. **brah** ហ្រៃ ហ្វា ហ្វា gao.
- 908. **mariah** ម៉ារីយ៉ា ដូ.
- 909. **maja** ម៉ា ហ្វា ហ្វា (con) chồn.
- 910. **baoh aw** ហ្វោ ហ្វា ហ្វា ហ្វា giặt đồ.
- 911. **aman** អ៊ាម៉ាណ ត៊ិច.
- 912. **bu** ហ្វូ ហ្វា ហ្វា ហ្វា cơm.
- 913. **mbeng bu** ម៉េង ហ្វូ ហ្វា ហ្វា ហ្វា ăn cơm.
- 914. **ajan paliar** អ៊ាណ ហ្វា ហ្វា ហ្វា mưa đá.
- 915. **asuh** អ៊ាសូ ត្រង់ ហ្វា ហ្វា sức.
- 916. **njruk** ណ្រុក ហ្វា ហ្វា ហ្វា (nước) sơn.
- 917. **tapeng** តាបេង ហ្វា ហ្វា ហ្វា ហ្វា cọc, gốc cây.
- 918. **daw** ដាវ ហ្វា ហ្វា ហ្វា ហ្វា gươm.
- 919. **gaol daw** ក្រោល ដាវ ហ្វា ហ្វា ហ្វា ហ្វា cán gươm.
- 920. **pla daw** ហ្វា ដាវ ហ្វា ហ្វា ហ្វា ហ្វា lưỡi gươm.
- 921. **ham** ហ្វា ហ្វា ham.

[Cam 182, trang 47]

- 922. **krih** ក្រឹម vót, chuót.
- 923. **baoh tatey** ហ្វឹម ចាវ៉ាវា trái chuối.
- 924. **cut aw** ចាវ ឆ្មា ឆ្មា nút áo.
- 925. **ta-aiaoh aia** ចាវ៉ាវ៉ា ឆ្មា ឆ្មា giọt nước.
- 926. **mata ikan takai** ម៉ាតា ឆ្មា ឆ្មា mắt cá.
- 927. **waih nao** វ៉ាយ នៅ ចាវ tránh đi.
- 928. **ratah** រ៉ាតា (con) đĩa.
- 929. **ndung** ណុង gỏi.
- 930. **bayan** ហាយ បាយ ò (thuyền).
- 931. **ataong banga** ចាវ៉ាវ៉ា ហាយ ហាយ nụ hoa.
- 932. **pé** ប៉េ ngài, ông chủ.
- 933. **pé sang** ប៉េ សាវ ចាវ chủ nhà.
- 934. **ai sang kamey** ឆ្មា ឆ្មា ឆ្មា chị dâu.
- 935. **amik lakey** ឆ្មា ឆ្មា ឆ្មា chú.
- 936. **caoh lan** ចាវ ឆ្មា cuộc đất.
- 937. **manaong** ម៉ាណាវ ឆ្មា thịt.
- 938. **ta-aong takai** ចាវ៉ាវ៉ា ឆ្មា ឆ្មា óng chân.
- 939. **baoh patih** ហ្វឹម ចាវ ចាវ bấp vé.
- 940. **tajuh** ចាវ៉ាវ៉ា (số) bảy.
- 941. **pa kanal** ប៉ា កាវ កាវ nhó.

[Cam 182, trang 48]

- 942. **baoh pa-aok** ហ្វឹម ចាវ ចាវ trái xoài.
- 943. **asaih nduec** ចាវ ចាវ ចាវ ngựa sài.
- 944. **caw** ចាវ cháo.
- 945. **katuk** កាតុក ឆ្មា ឆ្មា đít.
- 946. **baoh aéy** ហ្វឹម ចាវ ចាវ trái ổi.
- 947. **ca-ndaong** ចាវ ចាវ bảy.
- 948. **awak** ចាវ ចាវ khuấy.
- 949. **raong** រ៉ាវ ឆ្មា nuôi.
- 950. **cep** ចាវ trói.
- 951. **lakau, tanya** លាក់, ចាវ xin; hỏi.
- 952. **salih** សាវ ចាវ trao đổi.

953. **ca-njak, yâng** មាត់ក្រវាត់, ក្រវាត់ xách; quay.
 954. **padit** ភាវិទី (con) búóm.
 955. **daol** តាវត់ លáp.
 956. **ndaïy** ឆ្មារកា គយ ដà.
 957. **mar** ម៉ា គán.
 958. **manuk ana ap anak** ម៉ាណុក ម៉ាណូ ម៉ាណូ ម៉ាណូ gà mái úm con.
 959. **akak khan** ម៉ាណុក កាខា cột khăn, quán khăn.
 960. **bara** បារ៉ា vai.
 961. **pa-ak** បាណុក nách.

[Cam 182, trang 49]

962. **manih lakey** ម៉ាណិ ម៉ាណិ phái nam.
 963. **mban saiy padar** ម៉ាណ ម៉ាណ ម៉ាណ bánh xe quay.
 964. **pader** បាណ គយ, ត្រ, xoay.
 965. **kadung** កាណុក túi, ví.
 966. **yuh satuh** យុ ម៉ាណុ ម៉ាណុ lát, trút.
 967. **apuh** ម៉ាណុ ម៉ាណុ chôi.
 968. **puh sang** បុ ម៉ាណុ ម៉ាណុ quét nhà.
 969. **auaik pabah** ម៉ាណុ ម៉ាណុ móm miệng.
 970. **lac pathau** លា ម៉ាណុ rao cho biét.
 971. **adai** ម៉ាណុ (ò) chung.
 972. **lama** ម៉ាណុ (số) năm.
 973. **pran** ប្រាណ súc lực.
 974. **nam** ម៉ាណុ (số) sáu.
 975. **piaih galac** ម៉ាណុ ម៉ាណុ để lại, cát lại.
 976. **cawan** ម៉ាណុ (cái) chung.
 977. **palei lan** ម៉ាណុ ម៉ាណុ đào đất.
 978. **manai** ម៉ាណុ ម៉ាណុ bán.
 979. **taiw** ម៉ាណុ ម៉ាណុ bọc.
 980. **baoh cit** ម៉ាណុ ម៉ាណុ trái thơm.
 981. **praok** ម៉ាណុ (con) sóc.

[Cam 182, trang 50]

982. **puac** បុណ ម៉ាណុ ruột.
 983. **pajaih** ម៉ាណុ ម៉ាណុ bà con.

- 984. **ték nao** គេវ៉ា គេវ៉ា xách đi.
- 985. **cam** ចាំ đá.
- 986. **panyei** ប៉ាឡើ ឡើét.
- 987. **maim** ម៉ៃម៉ ម៉ៃ bú.
- 988. **cih jraw** ចិវ ច្រៃវ៉ ចិវ tèm tràu.
- 989. **pacaiy cih jraw** ប៉ាចៃយ ចិវ ច្រៃវ៉ bao thuốc.
- 990. **pak** ប៉ាក់ (số) bốn.
- 991. **tasau** តាស៊ូ vú.
- 992. **aia tasau** អៃ តាស៊ូ nước sữa.
- 993. **maruh** ម៉ារូ ម៉ុះ mụt.
- 994. **jram** ច្រៃវ៉ nện xuông.
- 995. **brey galac** ប្រៃវ៉ តាតា ប្រៃវ៉ trả lại.
- 996. **ciew praong** ច្រៃវ៉ ច្រៃវ៉ ច្រៃវ៉ chiếu lớn.
- 997. **baraok** ប៉ារ៉ាក់ nhạc mọi.
- 998. **kataong** កាត៉ាង tởng.
- 999. **blaoh** ប្រៃវ៉ ច្រៃវ៉ xong, ròì.
- 1000. **baluw** ប៉ាលូវ ច្រៃវ៉ lòng.
- 1001. **baluw ging** ប៉ាលូវ ច្រៃវ៉ ច្រៃវ៉ lòng nheo.

[Cam 182, trang 51]

- 1002. **ka-ndâng aya** កាណង អៃ កាណង thé gì.
- 1003. **apar tangin** ប៉ាប៉ា ច្រៃវ៉ ច្រៃវ៉ cánh tay.
- 1004. **kham** កាម កាម ដុំ.
- 1005. **aong thau** អៃ ច្រៃវ៉ ច្រៃវ៉ trí khôn.
- 1006. **maot** ម៉ៃ ច្រៃវ៉ cội, vốn.
- 1007. **lamak** ល៉ាក់ ច្រៃវ៉ mỗ.
- 1008. **duy puec** ច្រៃវ៉ ច្រៃវ៉ kéo ruột.
- 1009. **sadei** ច្រៃវ៉ ច្រៃវ៉ sau.
- 1010. **phun kayau** ផុន កៃយ៉ ច្រៃវ៉ cây cối.
- 1011. **daol** ច្រៃវ៉ ច្រៃវ៉ chôn.
- 1012. **daol atuw** ច្រៃវ៉ ច្រៃវ៉ ច្រៃវ៉ chôn xác.
- 1013. **mamah** ម៉ាម៉ា ច្រៃវ៉ nhai.
- 1014. **peh tabiak** ប៉េ ច្រៃវ៉ ច្រៃវ៉ tháo ra.
- 1015. **nyal** ច្រៃវ៉ ច្រៃវ៉ đẩy.
- 1016. **baoh apuy** ប៉ៃ ច្រៃវ៉ ច្រៃវ៉ quẹt máy.
- 1017. **cam apuy** ចាំ ច្រៃវ៉ ច្រៃវ៉ đập lửa.

- 1018. **dhung baing aia** ជ្រុង ឆ្នាំង ធ្លាក់ thùng xách nước.
- 1019. **tapai banal** តាបៃ បាណាល់ rượu cần.
- 1020. **alak tabuw** អាក តាបូវ រ្យូ រ្យូ mĩa.
- 1021. **peng nding** ប៉េង ណិង ដំឡើង đóng đinh.

[Cam 182, trang 52]

- 1022. **paok nyuh** ប៉ាក ណ្យូ ប៉ាក bó củi.
- 1023. **huh** អូ (con) hừ.
- 1024. **tarah agar kayau** តារា អា កាយ៉ូ ដេវ កាន គាយ.
- 1025. **baong klaon** ប៉ាង គ្លាង ម៉ុង ដី.
- 1026. **taoy** តាយ៉ូ ខ្នុរ.
- 1027. **traom laman** ត្រាម លាម៉ា វ៉ៃ វ៉ៃ.
- 1028. **pi** ប៊ី ថៃ.
- 1029. **langik** លាងិក ត្រៃ.
- 1030. **langik siam** លាងិក ស៊ាម ត្រៃ ដេប.
- 1031. **hatuk** អាតុក រ្យូ.
- 1032. **baluh** បាលូ លុង, ថុង.
- 1033. **mbeng kaphak** ម៉េង កាហ្វាក់ ក្រដាស cửa sổ.
- 1034. **babah, ca-mbuai** បាបា, ចា-មប្យៃ មីង; ម៉ុម.
- 1035. **tapai mbaok** តាបៃ ម៉ាក លាង ម៉ាត.
- 1036. **ngaom** ណាម ឆ្នាំង.
- 1037. **haok** អាក ដំ.
- 1038. **asah jaong** អាសា ចាង ម៉ៃ រ៉ៃ.
- 1039. **ruak taglah puec** រ្យូ តាហ្គា ប្យេច ប្រើ រ្យូ រ្យូ bệnh ruột thừa.
- 1040. **ayun** យ៉ូណូ (cái) vông.
- 1041. **kataol** កាតាល ប៉ាប.
- 1042. **labang tanga** លាបាង តាង តៃ តៃ.

[Cam 182, trang 53]

- 1043. **can ikan** ចាន ឺកាណ វិ លុង ចា.
- 1044. **caing** ចាង ចាង.
- 1045. **tel** តេ ដេន, តៃ.
- 1046. **kak tel** កាក តេ ចា តៃ.
- 1047. **tel saoh jieng** តេ សាវ ចាង តៃ តៃ không được.
- 1048. **lan** លាណ ដាត.

1049. **lan mariah** လာဝါ မာရီယာ ဒေသနာ.
 1050. **lan siam** လာဝါ သီယမ် ဒေသနာ.
 1051. **lan manei** လာဝါ မာနီယဲ ဒေသနာ.
 1052. **ralo** ရာလော့.
 1053. **adraong** အဒြော့.
 1054. **mbram** မြဲ.
 1055. **caiw** ခေ.
 1056. **ndaong** နှဲ.
 1057. **ayuk kanai** အယုက် ကနဲ.
 1058. **siem** သီယမ်.
 1059. **jalan payét** ဘာလော့ ခေ.
 1060. **wir** ဝိ.
 1061. **awi wir** အဝိ ဝိ.
 1062. **ndik** နှဲ.
 1063. **aw kamey** အကေယိ.

[Cam 182, trang 54]

1064. **maney** မာနီယဲ.
 1065. **wing** ဝိ.
 1066. **ngap galac** နဂပု ဂလဲ.
 1067. **wing galac** ဝိ ဂလဲ.
 1068. **wek galac** ဝေ ဂလဲ.
 1069. **asit** အဆိ.
 1070. **wuw** ဝု.
 1071. **kamey** ကေယိ.
 1072. **matuw** မာတု.
 1073. **apuy** အပု.
 1074. **cey katak** ခေ ကာ.
 1075. **halua** ဟလော့.
 1076. **sang apuy mbeng** သံ အပု မပေ.
 1077. **ruak** ရွ.
 1078. **rak mbeng** ရာ မပေ.
 1079. **thu** တု.
 1080. **ruai** ရွ.
 1081. **asau aluw** အဆူ အလူ.
 1082. **raw takai** ရာ တာ.

- 1114. **ramah** រាមាៗ tē giác.
- 1115. **papan sap** ប៉ាប៉ាណ ចាន ván ràm.
- 1116. **jaruh** ចាន ជាន cái sào.
- 1117. **radaih** រាដាយ xe.
- 1118. **saiy hey** គាយ ខែ ខែ xe hoi.
- 1119. **saiy mac** គាយ ម៉ា ម៉ា xe máy.
- 1120. **saiy lamaow** គាយ លាម៉ោ លាម៉ោ xe bò.
- 1121. **saiy mac banyak** គាយ ម៉ា ម៉ា ម៉ា ម៉ា xe máy dầu.
- 1122. **tew, haok par** តេវ, ហាក់ ប៉ារ តៅ; máy bay.
- 1123. **saiy juy** គាយ យូ យូ xe kéo.
- 1124. **saiy ha mban** គាយ ហា ម៉ា ម៉ា xe một bánh.
- 1125. **banguh** បាង ហូ ហូ rên.
- 1126. **pasei plak** ប៉ាសៃ ប្រាក់ cái cửa.

[Cam 182, trang 57]

- 1127. **danaok** ដាណាក់ chō, noi.
- 1128. **ngap tapai** ណាប តាបៃ làm rượu.
- 1129. **pék dara** ប៉េក ដារ៉ា con gái tới tuổi trưởng thành.
- 1130. **banguk** បាង ហូ ហូ hình bóng.
- 1131. **anan aya** ណាណ យ៉ា យ៉ា tên gì.
- 1132. **asei manih** ៉ាសៃ ម៉ាណិ ម៉ាណិ xác người.
- 1133. **mbeng taba** ម៉េង តាប៉ា ម៉េង ăn chay.
- 1134. **mbeng jain** ម៉េង ចាយ ម៉េង ăn tiền.
- 1135. **mbeng ndik** ម៉េង ណិក ម៉េង ăn lời.
- 1136. **aduah** ៉ាដាយ ៉ាដាយ kiém, tìm.
- 1137. **katuw** កាតូ កាតូ con chí.
- 1138. **khai, aman** ខាយ, ៉ាម៉ា ៉ាម៉ា khay; mâm.
- 1139. **hép dâng pasei** ៉េប ដាង ប៉ាសៃ hộp bằng sắt.
- 1140. **sang pasei** ៉ា ប៉ាសៃ nhà sắt.
- 1141. **hamaw tian pap** ៉ាម៉ាវ តាយ ប៉ា ប៉ា có lòng thương xót.
- 1142. **luai** លាយ លាយ bò, thoi.
- 1143. **dai** ដាយ ដាយ điên, khùng.
- 1144. **paok ba-ar** ៉ា ប៉ា ប៉ា ប៉ា cuốn sách.
- 1146. **maon** ៉ាម៉ា ៉ាម៉ា cháu.

[Cam 182, trang 58]

- 1147. **aw taik** អាវតៃ ឆោក áo rách.
- 1148. **patuk** ប៉ាតុក ngoài sao.
- 1149. **tagei** តៃទី răng.
- 1150. **tagei gaham** តៃទី តៃរ៉ាំ răng căm.
- 1151. **panyai** ប៉ាយៃ giết.
- 1152. **traik mbuk** តៃក ម្រុក hót tóc.
- 1153. **jraw phao** គ្រាវហ្វោ គ្រូថ្នាំ thuốc súng.
- 1154. **katâng cak** កាតាំង ចាក់ mọng chòi.
- 1155. **prai padai** ប្រៃ ប៉ៃ ពិល gieo lúa.
- 1156. **ciim hyak** ចឹម ហ្យាក់ chim mô nhất.
- 1157. **dalapan** ដាល៉ាប៉ា (số) tám.
- 1158. **gleng** ក្លែង coi, nhìn, bói.
- 1159. **gleng blei** ក្លែង ប្លៃ coi chừng.
- 1160. **ca-mbuai** ចា-ម្បៃ môi.
- 1161. **pap** បា thương.
- 1162. **asau graoh** អាស៊ូ ក្រៃ chố sủ.
- 1163. **mbuk** ម្រុក tóc.
- 1164. **baluw guaiy asaih** ហ្គាលុវ ក្វៃយ៉ អាសៃ ឆ្មៃ ឆ្មៃ ឆ្មៃ lông gáy ngựa.
- 1165. **cai ndaot** ចៃ ណៃ ចៃ គៃ គៃ គៃ chai không.
- 1166. **buh aw** ហ្គុ អាវ អាវ mặc áo.
- 1167. **blah sang** ហ្គុ ង ង phá nhà.

[Cam 182, p 59]

- 1168. **bai** បៃ giò.
- 1169. **améng patey** អាម៉ែង ប៉ៃយ៉ តៃ តៃ តៃ quày chuối.
- 1170. **laik neh** លៃ ណៃ លៃ ង ង cùng vậy.
- 1171. **jamaok** ចាម៉ាក muôi.
- 1172. **ca-mbuéc ciim** ចា-ម្បៃ ចឹម ចឹម mô chim.
- 1173. **rek maglai** រែក ម៉ៃ រែក ង ង cò hoang.
- 1174. **papit** ប៉ៃ ប៉ៃ ប៉ៃ nghich.
- 1175. **danuh** ដា ណុ ដា ង ង hiểm nghèo.
- 1176. **ki-nda** កឹ ណៃ ង.
- 1177. **ba nao** ហ្គុ ណៃ ង đưa đi.

[Cam 182, trang 64]

- 1275. **apar aw** ឆ្មារាវ ឆ្មារាវ tay áo.
- 1276. **co akaoh** គុក ឆ្មារាវ chồ cạn.
- 1277. **lan** តាង đất nung.
- 1278. **ranang** តាង rộng rãi.
- 1279. **paoh** តាង rền, tạc.
- 1280. **tangil** តាង điếc, nặng tai.
- 1281. **sep** តាង tiếng.
- 1282. **krung** ត្រង ấu.
- 1283. **ngap krung** ត្រង ấu làm ấu.
- 1284. **krung takai raméng** ត្រង តាង តាង ấu chân cạp.
- 1285. **karek mbeng** តាង ấu đóng cửa.
- 1286. **pabung sang** តាង ấu nóc nhà.
- 1287. **tapluh** តាង chọc (gheo).
- 1288. **jram** ត្រង giáp.
- 1289. **huai wing** តាង ấu chuộc lại.
- 1290. **huai glac** តាង ấu chuộc tội.
- 1291. **mani padaih** តាង ấu từ này về sau.
- 1292. **yuak padai** តាង ấu gặt lúa.
- 1293. **guk** តាង tôi.
- 1294. **thai mbeng** តាង ấu dọn bàn.
- 1295. **mbuék** តាង búa mọi.

[Cam 182, trang 65]

- 1296. **lakau jain** តាង xin tiền.
- 1297. **areng gareng** តាង mạnh giỏi.
- 1298. **manih catang** តាង người dũ.
- 1299. **pabuy glai** តាង heo rừng.
- 1300. **ha-areng** តាង một mình.
- 1301. **karey** តាង riêng biệt, khác biệt.
- 1302. **ca-mbu** តាង phổi.
- 1303. **ca-mbu padai** តាង phổi lúa.
- 1304. **sit tra** តាង chút nữa.
- 1305. **kayau wak** តាង ấu ách.

[Cam 182, trang 67]

- 1338. **hua** 𑜏𑜃𑜫 lòi kéo.
- 1339. **aong** 𑜏𑜃𑜫 òng.
- 1340. **ayuk cakaïy** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1341. **agraing** 𑜏𑜃𑜫 𑜏𑜃𑜫 nanh.
- 1342. **rah akaok** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1343. **asei** 𑜏𑜃𑜫 ai.
- 1344. **jek** 𑜏𑜃𑜫 lu, khap.
- 1345. **arang garang** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1346. **khin** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫, 𑜏𑜃𑜫, muón.
- 1347. **cakhaok** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1348. **ndo paoh** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1349. **ndo karek** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫.
- 1350. **kakuh** 𑜏𑜃𑜫 lay.
- 1351. **asaih nduac** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 ngựa sài.
- 1352. **gham** 𑜏𑜃𑜫 hăm dọa.
- 1353. **asau graoh** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 chó sũa.
- 1354. **aia jru** 𑜏𑜃𑜫 𑜏𑜃𑜫 nước sôi.
- 1355. **angin ayuk** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 gió thổi.
- 1356. **ayuk apuy** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 thổi lửa.
- 1357. **akiak** 𑜏𑜃𑜫 ngói.
- 1358. **gah iw** 𑜏𑜃𑜫 𑜏𑜃𑜫 bên trái.

[Cam 182, trang 68]

- 1359. **halak** 𑜏𑜃𑜫 giòi, con sâu.
- 1360. **jraw sit** 𑜏𑜃𑜫 𑜏𑜃𑜫 thuốc độc.
- 1361. **jik kabaw** 𑜏𑜃𑜫 𑜏𑜃𑜫 (con) éch.
- 1362. **araok** 𑜏𑜃𑜫 (con) cóc.
- 1363. **dep klah** 𑜏𑜃𑜫 𑜏𑜃𑜫 núp khòì, trốn khòì.
- 1364. **klan** 𑜏𑜃𑜫 (con) trăn.
- 1365. **lakey** 𑜏𑜃𑜫 đàn òng.
- 1366. **dep maot** 𑜏𑜃𑜫 𑜏𑜃𑜫 trốn khòì.
- 1367. **manih glac nya dep** 𑜏𑜃𑜫 𑜏𑜃𑜫 𑜏𑜃𑜫 nó trốn tội phạm.
- 1368. **tabiak ha-uh** 𑜏𑜃𑜫 ra mồ hôi.

- 1369. **anep sang** ផ្កាផ្កាវា ចាំ trước nhà.
- 1370. **cep takai** មន់ គោក cột chân, trói chân.
- 1371. **raméng tanaow** រាម៉េងតាណោ រាម៉េងតា ចុះ đực.
- 1372. **raméng banai** រាម៉េងបាយ ហង្ស ចុះ cái.
- 1373. **raméng manyi** រាម៉េងម៉ាយ ហង្ស ចុះ kều.
- 1374. **peng** ឆ្លើ ឆ្លើ nghe, hiểu, vâng lời.
- 1375. **kammalaow** កាម៉ាលោ កាម៉ាលោ càm.
- 1376. **acih** ផ្កាផ្កា ផ្កា sê.
- 1377. **atai** ផ្កាផ្កា gan.
- 1378. **jai** ផ្កា mề.
- 1379. **ratak** រាតាក់ ដៃ.

[Cam 182, trang 69]

- 1380. **harip** អារីប អី.
- 1381. **pap** បាប yêu, thương.
- 1382. **res** រេស chọn, lựa.
- 1383. **gayar galac** កាយរា កាយ ត្រា lại.
- 1384. **ciip njai** ម៉ិបនាយ ឆ្កែ chịu chết.
- 1385. **raong ngap anak** រ៉ាង ឆ្កែ ផ្កាផ្កា nuôi để làm con.
- 1386. **kaoh nyuh** កាវ ឆ្កែ chặt củi.
- 1387. **blah nyuh** ហ្លាវ ឆ្កែ chẻ củi.
- 1388. **cran luai** គ្រា ឆ្កែ cắt bớt.
- 1389. **haban** អាហាប (đồng) thau.
- 1390. **khuain buh tangan** គ្មាយ ហង្ស កាយ vòng đeo tay.
- 1391. **ca-ndaih radaih** ម៉ាណាយ ម៉ាណាយ bánh xe.
- 1392. **anak bik** ផ្កាផ្កា ម៉ាយ con cái.
- 1393. **anak lakey** ផ្កាផ្កា ម៉ាយ con trai.
- 1394. **anak kamey** ផ្កាផ្កា កាយ con gái.
- 1395. **ndu anan** ណូ ឆ្កែ loài vật.
- 1396. **ranaih** រ៉ានាយ con nít, trẻ em.
- 1397. **anak raong** ផ្កាផ្កា រ៉ាង con nuôi.
- 1398. **mati** ម៉ាយ ម៉ាយ mò côi.
- 1399. **lamaow dam** លាម៉ោ ហង្ស ហង្ស bò tơ.
- 1400. **lamaow anak** លាម៉ោ ផ្កាផ្កា ហង្ស bò con.

[Cam 182, trang 70]

- 1401. **lamaow aey** លាំអ៊ែង ឆ្មាំរ៉ាវ bò róng.
- 1402. **ruak pa-ndik** រួក វាឆ្មាំរ៉ាវ bệnh hoạn.
- 1403. **kurua** កូរូ (con) rùa.
- 1404. **ta-uk** តាឆ្មាំ ដាំu gỏi.
- 1405. **caiy luair** ឆ្មាំរ៉ាវ ឆ្មាំរ៉ាវ lá cò.
- 1406. **khang** កាង ឆ្មាំ ឆ្មាំ cứng, mạnh.
- 1407. **amaon** អាំអាំ ឆ្មាំ ឆ្មាំ cháu.
- 1408. **baoh trak** ហ្មាំ ត្រាំ trái cân.
- 1409. **ak** អាំ (con) quạ.
- 1410. **muo** មូ (con) mồi.
- 1411. **atuw** អាំអាំ អាំ អាំ hòn của người chết.
- 1412. **mak lakuk** ម៉ាក់ ឆ្មាំ ឆ្មាំ ăn cắp.
- 1413. **ha-ndaong** អាំអាំ ឆ្មាំ ឆ្មាំ nện, đống.
- 1414. **catang** ចាតាំង ឆ្មាំ ឆ្មាំ mạnh.
- 1415. **calang manih** ចាតាំង ឆ្មាំ ឆ្មាំ xương người.
- 1416. **khaok ndei** កាខាំ ឆ្មាំ ឆ្មាំ khó lắm, khó quá.
- 1417. **nao ngai** ណាំ ឆ្មាំ ឆ្មាំ đi qua, đi ngang.
- 1418. **karey** កាឆ្មាំ ឆ្មាំ khác, lạ, riêng rẽ.
- 1419. **lapan** លាំ ឆ្មាំ (con) rít.
- 1420. **kuec** កូឆ្មាំ (trái) cam.
- 1421. **kuec aih** កូឆ្មាំ ឆ្មាំ trái chanh.

[Cam 182, trang 71]

- 1422. **tadrah** តាត្រាំ ឆ្មាំ nhanh, mau.
- 1423. **ani** អាំ (con) ong.
- 1424. **aia ani** អាំ អាំ ឆ្មាំ ឆ្មាំ mặt ong.
- 1425. **king** កាំង ឆ្មាំ kính.
- 1426. **u anak** អាំ ឆ្មាំ ឆ្មាំ ru con.
- 1427. **lamaow glai** លាំអ៊ែង ឆ្មាំ ឆ្មាំ bò rừng.
- 1428. **halei nan** អាំអាំ ឆ្មាំ ឆ្មាំ cùng vậy.
- 1429. **hua tal** អាំ ឆ្មាំ ឆ្មាំ kéo đến.
- 1430. **mait** ម៉ាំ ឆ្មាំ chú.
- 1431. **bamaoh** ហាំអាំ ឆ្មាំ ឆ្មាំ bọt.

1432. **kuec** ក្នុង ក្នុង qué.
 1433. **sang glaong lam hama** អ្នក ឆ្នាំ លំ អ្នក អ្នក nhà cao ở trong ruộng.
 1434. **wah akan** អ្នក ឆ្នាំ ឆ្នាំ câu cá.
 1435. **sacaow** អ្នក ឆ្នាំ rửa tội.
 1436. **paruy** អ្នក ឆ្នាំ đám cưới.
 1437. **a-aong papit** អ្នក ឆ្នាំ kẻ nghịch.
 1438. **kuk akaok tuun** អ្នក ឆ្នាំ ឆ្នាំ củi đầu xuông.
 1439. **ca-ndieng tangan** អ្នក ឆ្នាំ ngón tay út.
 1440. **ca-ndieng takai** អ្នក ឆ្នាំ ngón chân út.
 1441. **biai** ឆ្នាំ nói, bàn bạc.
 1442. **biai cieng** ឆ្នាំ អ្នក ឆ្នាំ nói chuyện.

[Cam 182, trang 72]

1443. **nyair** ឆ្នាំ quở rày.
 1444. **nao haluw** ឆ្នាំ ឆ្នាំ đi trước.
 1445. **haluw mbeng bu** ឆ្នាំ ឆ្នាំ trước khi ăn cơm.
 1446. **asah** ឆ្នាំ mài.
 1447. **bém hahah mata** ឆ្នាំ ឆ្នាំ mù một mắt.
 1448. **huc gleng** ឆ្នាំ ឆ្នាំ ném thừ.
 1449. **klaoh guy** ឆ្នាំ ឆ្នាំ trọn quyền.
 1450. **gah malam** ឆ្នាំ ឆ្នាំ về ban đêm.
 1451. **panyan jaluk** ឆ្នាំ ឆ្នាំ chén bát.
 1452. **ndut** ឆ្នាំ nhỏ, trẻ.
 1453. **liah** ឆ្នាំ liếm, nếm.
 1454. **padai kak casak** ឆ្នាំ ឆ្នាំ lúa chưa chín.
 1455. **lo jain** ឆ្នាំ ឆ្នាំ nhiều tiền.
 1456. **patey matah** ឆ្នាំ ឆ្នាំ chuối sổng.
 1457. **duen** ឆ្នាំ luộm, nhạt.
 1458. **kadaol adung** ឆ្នាំ ឆ្នាំ nghệt mũi.
 1459. **khait** ឆ្នាំ Tàu.
 1460. **ai kamey** ឆ្នាំ ឆ្នាំ chị gái.
 1461. **gah ngaok** ឆ្នាំ ឆ្នាំ mắt trên.
 1462. **hama manei** ឆ្នាំ ឆ្នាំ ruộng lán.
 1463. **lep aw** ឆ្នាំ ឆ្នាំ xếp áo.

[Cam 182, trang 73]

- 1464. **daruai** វារង្ស័្យ gai.
- 1465. **luén** ឆ្នើង nuót.
- 1466. **luai** ឆ្នើ ថៃ, bò.
- 1467. **paklah glac** ភ្នំ តា ថៃ.
- 1468. **danuh** វារង្ស័្យ nghèo.
- 1469. **nyuh** ត្រង ជុំ.
- 1470. **la-ua** ឆ្នើ ជុំ.
- 1471. **pasei** ភ្នំ ភ័.
- 1472. **nao** ឆ្នើ ដី.
- 1473. **rai pani** ឆ្នើ ភ័ លើ ដី.
- 1474. **nao jalan** ឆ្នើ ភ្នំ ដី ខាង ផ្លូវ.
- 1475. **nao haluw** ឆ្នើ ភ្នំ ដី មុខ.
- 1476. **nao cakak** ឆ្នើ ភ្នំ ដី រួច.
- 1477. **nao cang** ឆ្នើ ភ័ ដី គ្រប់.
- 1478. **nao padrah** ឆ្នើ ភ្នំ ដី គ្រប់.
- 1479. **ba nao** ភ័ ឆ្នើ ដី.
- 1480. **nao luc** ឆ្នើ ភ្នំ ដី ចុង.
- 1481. **nao gan** ឆ្នើ ភ្នំ ដី គ្រប់, ដី គ្រប់.
- 1482. **nao tabiak** ឆ្នើ ភ្នំ ដី គ្រប់.
- 1483. **halek** ភ្នំ គ្រប់.
- 1484. **phéh** ឆ្នើ គ្រប់, គ្រប់.

[Cam 182, trang 74]

- 1485. **papek tangan** ភ្នំ ភ្នំ គ្រប់ tay.
- 1486. **palung** ភ្នំ គ្រប់ xú phương.
- 1487. **mbuw phu** ភ្នំ ភ័ គ្រប់ គ្រប់.
- 1488. **ngap** ភ្នំ គ្រប់.
- 1489. **ngap buak** ភ្នំ ភ័ គ្រប់ គ្រប់.
- 1490. **atuk bu** ភ្នំ ភ័ គ្រប់ គ្រប់.
- 1491. **ngap pabuy** ភ្នំ ភ័ គ្រប់ គ្រប់.
- 1492. **ngap saoh** ភ្នំ ភ័ គ្រប់ គ្រប់.
- 1493. **kheh** ភ័ គ្រប់, គ្រប់.
- 1494. **ngap matuw** ភ្នំ ភ័ គ្រប់ គ្រប់.

1495. **mak bangak** អ្នក ហ៊ុញ ចុប hình.
 1496. **ngap galac** ត្រូវ តាម sửa lại, làm lại.
 1497. **matian galac** អ្នក តាម có chứa, có thai.
 1498. **lac ka-ndei** តាម ក្រី nói nhiều quá.
 1499. **daong** អ្នក cứu, giúp đỡ.
 1500. **saoh** អ្នក không, trống, rỗng.
 1501. **guk hamaw ai saoh maw ai kamey** យក វា ឲ្យ ខ្ញុំ អ្នក ឲ្យ ខ្ញុំ
 កុំ យក ខ្ញុំ có anh nhưng không có chị.
 1502. **duh aya** យក ឲ្យ thiếu gì.
 1503. **lamang** ត្រូវ mập, béo.
 1504. **mamih** អ្នក lợ, hơi ngọt, the the.
 1505. **kaok** អ្នក (con) cò.

[Cam 182, trang 75]

1506. **cuah** អ្នក cát.
 1507. **gei patuw pataow** យក វា ត្រុ đá chỉ ranh giới.
 1508. **mblik** អ្នក sạn, sỏi.
 1509. **aia patuw** អ្នក nước đá.
 1510. **blaoh** អ្នក xong, rồi.
 1511. **pataow** ត្រូវ chỉ, dạy bảo.
 1512. **mbeng payak** អ្នក ăn tiệc.
 1513. **halak** ត្រូវ giò, con sâu.
 1514. **tanya** ត្រូវ hỏi.
 1515. **gah hanuak** យក វា bên mặt.
 1516. **mah** អ្នក vàng.
 1517. **tagey mah** ត្រូវ អ្នក răng vàng.
 1518. **king tuak** ត្រូវ ក្រវា kính đeo.
 1519. **mac nduac** អ្នក ឆ្កា máy chạy.
 1520. **jayap** អ្នក tối.
 1521. **malam ni** អ្នក អ្នក đêm nay.
 1522. **malam ita** អ្នក អ្នក đêm tối.
 1523. **jaik njai** អ្នក អ្នក gàn chết.
 1524. **padeh** អ្នក bớt, giảm.
 1525. **ca-ndeng kaol** អ្នក អ្នក trật hỏng.
 1526. **mata** អ្នក (con) mắt.

[Cam 182, trang 76]

- 1527. **mbaik** ម៉ែក ម៉ែត. mặt.
- 1528. **raw mbaik** រ៉ាវ ម៉ែក rửa mặt.
- 1529. **mata kayau** ម៉ាត កាយ៉ាវ mắt cây.
- 1530. **yang harei** យ៉ាង អែរើ mặt trời.
- 1531. **yang harey cak** យ៉ាង អែរើ ចាក mặt trời mọc.
- 1532. **yang harey mblut** យ៉ាង អែរើ ម្តុត mặt trời lặn.
- 1533. **ndiep** ណឺប ណឺប. nép.
- 1534. **garay** កាហ្វាយ (con) rông.
- 1535. **aia gahak** អ៊ាយ កាហ្វាយ ដាម.
- 1536. **maiw** ម៉ាយ ម៉ាយ. mèo.
- 1537. **ai mait** អ៊ាយ ម៉ាយ anh của chú.
- 1538. **apuh** អ៊ាហ្វ អ៊ាហ្វ. rây.
- 1539. **ajan** អ៊ាយ អ៊ាយ. mưa.
- 1540. **langik ajan** លាំងិក អ៊ាយ អ៊ាយ trời mưa.
- 1541. **ajan praong** អ៊ាយ អ៊ាយ ឆ្នែក mưa lớn.
- 1542. **ajan ndait** អ៊ាយ អ៊ាយ ឆ្នែក mưa nhỏ.
- 1543. **a-uai pajaih** អ៊ាយ អ៊ាយ អ៊ាយ ông nội.
- 1544. **maok pajaih** ម៉ាក អ៊ាយ អ៊ាយ bà nội.
- 1545. **maok ama** ម៉ាក អ៊ាយ អ៊ាយ bà ngoại.
- 1546. **a-uai ama** អ៊ាយ អ៊ាយ អ៊ាយ ông ngoại.
- 1547. **kadring** កាដ្រាំង វ៉ាច, tường.

[Cam 182, trang 77]

- 1548. **craing pa-njai manih** គ្រាំង ប៉ាយ ម៉ាយ muốn giết người.
- 1549. **maok a-uai** ម៉ាក អ៊ាយ អ៊ាយ ông bà.
- 1550. **pajiang rap manih** ប៉ាយ ប៉ាយ ម៉ាយ dựng nên người ta.
- 1551. **wang** វ៉ាង វ៉ាង. lưới liềm.
- 1552. **haluk** ហ្លុក ហ្លុក. đất.
- 1553. **darah** ដាហ្វ ដាហ្វ. máu.
- 1554. **tabiak darah** តាប៊ាក់ ដាហ្វ ដាហ្វ ra máu.
- 1555. **padrah** ប៉ាដាហ្វ ប៉ាដាហ្វ. mau, nhanh.
- 1556. **jayep ni** យ៉ាយ យ៉ាយ យ៉ាយ tối nay.
- 1557. **jayep pagai** យ៉ាយ យ៉ាយ យ៉ាយ tối mai.

- 1558. **aem ni** អ៊ែម នី bậy giờ.
- 1559. **ganam** កាណាម mây.
- 1560. **angaom** អាណាម sương mù.
- 1561. **naih** នៃ ឆ្នាំ thím.
- 1562. **siam** ស៊ាម tốt.
- 1563. **lapey** លាបេយ mơ, chiêm bao.
- 1564. **dalah** ដាলা ហាន luôi.
- 1565. **brat** ប្រាត ót.
- 1566. **la-aek** លា-អេក lạnh.
- 1567. **tuun** តួន xuống.
- 1568. **tuun ala lan** តួន អា លា លាន xuống dưới đất.

[Cam 182, trang 78]

- 1569. **gai cih tamrak** គៃ ចិ តាមរក viết chì.
- 1570. **adung** អាដុង mùi.
- 1571. **akaok aku** អាខាក់ អា ខាក់ đầu đuôi.
- 1572. **nut aw** ណុត អា វ៉ូ nút áo.
- 1573. **nyung rasa** ញុង រាសា nhung nai.
- 1574. **draom kayau ngap apuh** ដ្រាម កាយ៉ា ណាប អា ហុ អា ហុ cây cối để làm rẫy.
- 1575. **tama** តាម៉ា vô, vào.
- 1576. **luén saoh mao** លួន ខាម ម៉ា ម៉ា nuốt không được, nuốt không trôi.
- 1577. **jaong praong** ខាង ប្រាង búa lớn.
- 1578. **arang** អា រាង nhân loại.
- 1579. **brey angap** ប្រៃ អា ណាប cho phép.
- 1580. **habaoh** អា ហា ហ៊ូ một cái.
- 1581. **thun** តួន năm.
- 1582. **thun anep** តួន អា ណេប năm tới.
- 1583. **pasah** បាសា ឌុត.
- 1584. **bangak la-aek** ហា ណា លា-អេក bóng mát.
- 1585. **sran** ស្រា អា ណាយ.
- 1586. **ganuk wah** កាណុក វា អា ចាន câu.
- 1587. **ni** នី này.
- 1588. **nduac** ណុយ ចាយ.
- 1589. **tian** ត្រៃ អា បុង.

[Cam 182, trang 79]

- 1590. **ranung** 𑜏𑜢𑜤𑜂𑜫 (con) lươn.
- 1591. **abih** 𑜁𑜢𑜤𑜂𑜫 hết.
- 1592. **ha-ndep** 𑜏𑜢𑜤𑜂𑜫 cù.
- 1593. **ni nan** 𑜏𑜢𑜤𑜂𑜫 này đó.
- 1594. **atah lo** 𑜁𑜢𑜤𑜂𑜫 xa lắm.
- 1595. **harey** 𑜏𑜢𑜤𑜂𑜫 ngày.
- 1596. **harey pagai** 𑜏𑜢𑜤𑜂𑜫 ngày mai.
- 1597. **dua harey tra** 𑜏𑜢𑜤𑜂𑜫 hai ngày nữa.
- 1598. **dua harey blaoh** 𑜏𑜢𑜤𑜂𑜫 hai ngày rồi.
- 1599. **langal** 𑜏𑜢𑜤𑜂𑜫 (cái) cày.
- 1600. **tapak** 𑜏𑜢𑜤𑜂𑜫 thành thật.
- 1601. **lo ndei** 𑜏𑜢𑜤𑜂𑜫 nhiều lắm.
- 1602. **ruak halam** 𑜏𑜢𑜤𑜂𑜫 đau nặng.
- 1603. **ha-aéw** 𑜏𑜢𑜤𑜂𑜫 ngáp.
- 1604. **la-aek** 𑜏𑜢𑜤𑜂𑜫 lạnh, nguội.
- 1605. **daok gleng** 𑜏𑜢𑜤𑜂𑜫 trông mong, ao ước.
- 1606. **hadam** 𑜏𑜢𑜤𑜂𑜫 kiến.
- 1607. **huec** 𑜏𑜢𑜤𑜂𑜫 sợ, nhát.
- 1608. **daor adung** 𑜏𑜢𑜤𑜂𑜫 nghệt mũi.
- 1609. **phun kayau** 𑜏𑜢𑜤𑜂𑜫 gốc cây.
- 1610. **daok** 𑜏𑜢𑜤𑜂𑜫 ở, ngồi.

[Cam 182, trang 80]

- 1611. **blah ba-ar** 𑜏𑜢𑜤𑜂𑜫 tờ giấy.
- 1612. **hala kayau** 𑜏𑜢𑜤𑜂𑜫 lá cây.
- 1613. **aguér** 𑜏𑜢𑜤𑜂𑜫 ranh giới.
- 1614. **mbeng hala** 𑜏𑜢𑜤𑜂𑜫 ăn trà.
- 1615. **balan** 𑜏𑜢𑜤𑜂𑜫 tháng.
- 1616. **pik mata** 𑜏𑜢𑜤𑜂𑜫 nhắm mắt.
- 1617. **rek** 𑜏𑜢𑜤𑜂𑜫 cỏ.
- 1618. **hia** 𑜏𑜢𑜤𑜂𑜫 khóc.
- 1619. **jarum** 𑜏𑜢𑜤𑜂𑜫 kim.

- 1620. **canaih** ចានខ្សែ រ៉ូ.
- 1621. **asep** ឆ្មារចំណី khói.
- 1622. **thuér** ចេញ អ៊ូ.
- 1623. **klao** គ្រឿង cuòi.
- 1624. **yak klaoh takai** ក្បាល គ្រឿង ចេញ bước khỏi.
- 1625. **gah glaong** ក្បាល គ្រឿង bè cao.
- 1627. **ma-in** ម៉ាឡៃ chơi, giôn.
- 1628. **bangak yawa** ហ្វាហ្វា ក្បាល អ៊ូ linh hòn.
- 1629. **mang yawa** ម៉ា ក្បាល អ៊ូ từ hơi thở.
- 1630. **nyuk trun** ចេញ ច្រាង lặn xuống.
- 1631. **manyum tapai** ម៉ាឡៃ ចេញ uống rượu cần.

[Cam 182, trang 81]

- 1632. **gait** គ្រាប់ (trái) bầu.
- 1633. **halam ndei** គ្រាប់ គ្រាប់ khò lằm.
- 1634. **mat ndei** គ្រាប់ គ្រាប់ mắc lằm.
- 1635. **siam** គ្រាប់ tốt, đẹp.
- 1636. **bietsei, buy siam** គ្រាប់ គ្រាប់, គ្រាប់ គ្រាប់ tử tế; tốt đẹp.
- 1637. **kakau tangan** គ្រាប់ គ្រាប់ móng tay.
- 1638. **kakau takai** គ្រាប់ គ្រាប់ móng chân.
- 1639. **kah akan** គ្រាប់ គ្រាប់ vảy cá.
- 1640. **také** គ្រាប់ sùng.
- 1641. **apei brah** គ្រាប់ គ្រាប់ sảy gạo.
- 1642. **takuai** គ្រាប់ cỏ.
- 1643. **takuai cai** គ្រាប់ គ្រាប់ cỏ chai.
- 1644. **raong** គ្រាប់ lưng.
- 1645. **cumat** គ្រាប់ chú.
- 1646. **hadum** គ្រាប់ máy, bao nhiêu.
- 1647. **hadum harey, habien** គ្រាប់ គ្រាប់, គ្រាប់ máy ngày; chùng nào.
- 1648. **la-aen** គ្រាប់ bệnh rét.
- 1649. **baluw kang** គ្រាប់ rau răm.
- 1650. **dua drei pabuy** គ្រាប់ គ្រាប់ គ្រាប់ hai con heo.
- 1651. **rasung** គ្រាប់ cói.
- 1652. **paok adrang** គ្រាប់ គ្រាប់ bó rơm.

[Cam, 182, trang 82]

- 1653. **paok harek** គន់ក តន់ក bó cò.
- 1654. **papan** តន់តា bộ ván.
- 1655. **peh mbeng** តន់ ម៉ ម៉ mở cửa.
- 1656. **casi patey** តន់ តន់ តន់ nải chuối.
- 1657. **dâng** ត ដុង.
- 1658. **cam ya** ត ត ត ត đánh thúc.
- 1659. **dhan** ត ត nhánh, cành.
- 1660. **calang akan** ត ត ត ត xương cá.
- 1661. **auac** ត ត chạy.
- 1662. **katruw atun** ត ត ត ត ត ត ត ត bò câu gù.
- 1663. **tada** ត ត ngược.
- 1664. **langik gram** ត ត ត ត ត ត trời gằm.
- 1665. **nao pagah** ត ត ត ត đi đâu.
- 1666. **lanyan** ត ត ត (cái) thang.
- 1667. **tai baoh** ត ត ត ត trái tim.
- 1668. **a** ត ត ừ, dạ.
- 1669. **adey** ត ត ត em.
- 1670. **bruk** ត ត ត thúi.
- 1671. **karam** ត ត áp
- 1672. **la-ua hama** ត ត ត ត ត ត ត ត cày ruộng.
- 1673. **plat kayau** ត ត ត ត cửa cây.

[Cam 182, trang 83]

- 1674. **auak apuy** ត ត ត ត ត ត ត ត vò lửa.
- 1675. **atut kayau** ត ត ត ត ត ត ត ត cắm cây.
- 1676. **saoh peng sep** ត ត ត ត ត ត không vâng lời.
- 1677. **khaok haok** ត ត ត ត ត ត khó học.
- 1678. **ha-auan** ត ត ត ត ត ត buồn.
- 1679. **daok kanam** ត ត ត ត ត ត ở tù.
- 1680. **padey** ត ត ត ត ត ត nghỉ ngơi.
- 1681. **arang** ត ត ត chào.
- 1682. **daok bik** ត ត ត ត ត ត ở chung.

- 1683. **dâng** 𑄓𑄑 đưng.
- 1684. **kiak** 𑄑𑄓 rinh, giũ.
- 1685. **luy pak hamu** 𑄑𑄓𑄑 𑄓𑄓𑄑 𑄓𑄓𑄑 xếp cho kip.
- 1686. **daok halei jak** 𑄓𑄓𑄑 𑄓𑄓𑄑 𑄓𑄓𑄑 ở các nơi.
- 1687. **a-aon asaih** 𑄓𑄓𑄑 𑄓𑄓𑄑 yên ngựa.
- 1688. **danuh** 𑄓𑄓𑄑 nghèo.
- 1689. **canang** 𑄓𑄓𑄑 máng xói.
- 1690. **lawang** 𑄓𑄓𑄑 óm, gày.
- 1691. **ben** 𑄓𑄓 vùòn.
- 1692. **asaih** 𑄓𑄓𑄑 (con) ngựa.
- 1693. **ba sarak nan tagék** 𑄓𑄓 𑄓𑄓𑄑 𑄓𑄓 𑄓𑄓𑄑 đem sách đó lên.
- 1694. **kadraong sâk** 𑄑𑄓𑄑 𑄓𑄓𑄑 thông đóc, thủ hiến.

[Cam 182, trang 84]

- 1695. **nao lahik** 𑄓𑄓𑄑 𑄓𑄓𑄑 đi mất.
- 1696. **saoh hamaw** 𑄓𑄓𑄑 𑄓𑄓𑄑 không có.
- 1697. **saoh mbaoh** 𑄓𑄓𑄑 𑄓𑄓𑄑 không thấy.
- 1698. **saoh peng** 𑄓𑄓𑄑 𑄓𑄓 không vâng lời.
- 1699. **brey** 𑄓𑄓𑄑 cho, ban.
- 1700. **luai war** 𑄓𑄓𑄑 𑄓𑄓 bỏ quên.
- 1701. **saoh khin** 𑄓𑄓𑄑 𑄓𑄓𑄑 không dám.
- 1702. **ngap alah** 𑄓𑄓𑄑 𑄓𑄓𑄑 làm biếng.
- 1703. **tapai ngaon** 𑄓𑄓𑄑 𑄓𑄓𑄑 rượu mạnh.
- 1704. **guk** 𑄓𑄓𑄑 tội.
- 1705. **saoh siam** 𑄓𑄓𑄑 𑄓𑄓𑄑 không tốt.
- 1706. **ngap saoh jieng** 𑄓𑄓𑄑 𑄓𑄓𑄑 𑄓𑄓𑄑 làm không được.
- 1707. **aw** 𑄓𑄓𑄑 áo.
- 1708. **luei** 𑄓𑄓𑄑 bờ.
- 1709. **wat** 𑄓𑄓𑄑 (con) chim cú.
- 1710. **bit aia** 𑄓𑄓𑄑 𑄓𑄓𑄑 (con) le le.
- 1711. **huec laméng** 𑄓𑄓𑄑 𑄓𑄓𑄑 sợ cạp.
- 1712. **saoh thau** 𑄓𑄓𑄑 𑄓𑄓𑄑 không biết.
- 1713. **daok ndaot** 𑄓𑄓𑄑 𑄓𑄓𑄑 ở giá.
- 1714. **maruh ranah darah** 𑄓𑄓𑄑 𑄓𑄓𑄑 𑄓𑄓𑄑 máu mủ.
- 1715. **lapa** 𑄓𑄓𑄑 đỏi.

[Cam 183, trang 1]

- 1716. **cang ikan** 𑜋𑜂𑜫 𑜇𑜨𑜃𑜫 vi cá.
- 1717. **caing** 𑜋𑜂𑜫 𑜇𑜨𑜃𑜫 cái chiên.
- 1718. **tel** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đến, tới.
- 1719. **kak tel** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 chưa tới.
- 1720. **tel saoh jeng** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 tới không được.
- 1721. **lan** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đất.
- 1722. **lan mariah** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đất sét.
- 1723. **lan siam** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đất tốt.
- 1724. **lan manei** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đồng bằng.
- 1725. **ralo** 𑜇𑜨𑜃𑜫 nhiều.
- 1726. **adraong** 𑜇𑜨𑜃𑜫 chuông.
- 1727. **mbram** 𑜇𑜨𑜃𑜫 mùi tên.
- 1728. **caiw** 𑜇𑜨𑜃𑜫 chèo.
- 1729. **ndaong** 𑜇𑜨𑜃𑜫 nhạt.
- 1730. **ayuk kanai** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 thổi kèn.
- 1731. **siem** 𑜇𑜨𑜃𑜫 (cái) mèn.
- 1732. **jalan payék** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 địa ngục.
- 1733. **wir** 𑜇𑜨𑜃𑜫 tròn.
- 1734. **awir** 𑜇𑜨𑜃𑜫 vòng tròn.
- 1735. **ndik** 𑜇𑜨𑜃𑜫 leo, trèo.
- 1736. **aw kamey** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 áo đàn bà.

[Cam 183, trang 2]

- 1737. **maney** 𑜇𑜨𑜃𑜫 tắm.
- 1738. **galac** 𑜇𑜨𑜃𑜫 trở lại.
- 1739. **ngap galac** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 sửa lại.
- 1740. **wing galac** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 về lại.
- 1741. **wek galac** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 trở về.
- 1742. **asit** 𑜇𑜨𑜃𑜫 bé, nhỏ.
- 1743. **wuw** 𑜇𑜨𑜃𑜫 (cái) cuốc.
- 1744. **kamey** 𑜇𑜨𑜃𑜫 đàn bà.
- 1745. **matuw** 𑜇𑜨𑜃𑜫 𑜇𑜨𑜃𑜫 đầu, rế.

- 1746. **apuy** ឆ្មារាញ ល្អា.
- 1747. **cey katak** មាញា កាញា ðen chai.
- 1748. **halua** អាឡៃ ជាយ.
- 1749. **sang apuy mbeng** មា ឆ្មារាញ ម៉ែ nhà cháy.
- 1750. **ruak** រូក bệnh, ðau, óm.
- 1751. **rak mbeng** រក ម៉ែ mè ăn.
- 1752. **thu** ថូ khô.
- 1753. **ruai** រូៃ ruôi.
- 1754. **asau aluw** អាសូ អាឡូ ចូ tru.
- 1755. **raw takai** រាយ តាយ រួា chân.
- 1756. **gan tapa aia** កាញ តាយ អាៃ lợi nước.
- 1757. **ciim ndait** មី ឆ្មារាញ chim nhỏ.

[Cam 183, trang 3]

- 1758. **rakik** រកឹក bè.
- 1759. **lakaw truh** លាកាវ ត្រូ ក្រា qua khỏi.
- 1760. **njrang** ឆ្មារាញ (con) beo.
- 1761. **mbing ngap buak** មីញ មាញ បុក បុក បុក បុក làm việc.
- 1762. **wing sang** វីញ សាញ មាញ về nhà.
- 1763. **haraik hawei** អាតាយ អាៃ ាយ mây.
- 1764. **ha ratuh** អា រាយ មុត trăm.
- 1765. **agha kayau** អា កាយ កាយ rê cây.
- 1766. **baoh lasun** ហាយ លាយ លាយ củ hành.
- 1767. **kal ganyuw** កាយ កាយ កាយ tập lập.
- 1768. **ganyuw** កាយ កាយ băng.
- 1769. **areng** អាតាយ បឹង an.
- 1770. **jaik** មាយ កាយ gàn.
- 1771. **daok jaik** តាយ មាយ ខៃ gàn, ខៃ lân cận.
- 1772. **laman** លាយ លាយ voi.
- 1773. **rasa** រាយ (con) nai.
- 1774. **bley** បាយ មាយ mua.
- 1775. **kayau sua ndait** កាយ មាយ មាយ ាយ cây ðà nhỏ.
- 1776. **mat** មាយ មាយ mát.
- 1777. **ragah** រាយ រាយ môi.
- 1778. **raong** រាយ រាយ nuôi.

[Cam 183, trang 4]

1779. **raong pabuy pa lamak** 𑜋𑜂𑜫 𑜁𑜪𑜫 𑜁𑜪 𑜁𑜪𑜫 nuôi heo cho mập.
1780. **haluw** 𑜁𑜪𑜫 trước.
1781. **thun daih** 𑜁𑜪𑜫 𑜁𑜪𑜫 năm ngoái.
1782. **galaong aia** 𑜁𑜪𑜫 𑜁𑜪𑜫 con mường.
1783. **luh** 𑜁𑜪𑜫 soi, mòn.
1784. **ha rabuw** 𑜁𑜪 𑜁𑜪𑜫 một ngàn.
1785. **adrang** 𑜁𑜪𑜫 rơm.
1786. **rayuh** 𑜁𑜪𑜫 run, rung.
1787. **ramah** 𑜁𑜪𑜫 (con) tê giác.
1788. **papan sap** 𑜁𑜪𑜫 𑜁𑜪𑜫 ván rằm.
1789. **jaruh** 𑜁𑜪𑜫 cây sào.
1790. **saiy** 𑜁𑜪𑜫 xe.
1791. **saiy hey** 𑜁𑜪𑜫 𑜁𑜪𑜫 xe hơi.
1792. **saiy mac** 𑜁𑜪𑜫 𑜁𑜪𑜫 xe máy.
1793. **saiy lamaow** 𑜁𑜪𑜫 𑜁𑜪𑜫 xe bò.
1794. **saiy mac manyak** 𑜁𑜪𑜫 𑜁𑜪𑜫 𑜁𑜪𑜫 xe máy dầu.
1795. **taw, ahaok par** 𑜁𑜪𑜫, 𑜁𑜪𑜫 𑜁𑜪𑜫 tàu; máy bay.
1796. **saiy duy** 𑜁𑜪𑜫 𑜁𑜪𑜫 xe kéo.
1797. **saiy ha mban** 𑜁𑜪𑜫 𑜁𑜪𑜫 xe một bánh.
1798. **banguh** 𑜁𑜪𑜫 rên.
1799. **pasei plak** 𑜁𑜪𑜫 𑜁𑜪𑜫 cái cửa.

[Cam 183, trang 5]

1800. **danaok** 𑜁𑜪𑜫 nơi chốn.
1801. **ngap tapai** 𑜁𑜪𑜫 𑜁𑜪𑜫 làm rượu.
1802. **pék dara** 𑜁𑜪𑜫 𑜁𑜪𑜫 con gái đúng tuổi trưởng thành.
1803. **banguk** 𑜁𑜪𑜫 hình bóng.
1804. **anan aya** 𑜁𑜪𑜫 𑜁𑜪𑜫 tên gì.
1805. **asei manih** 𑜁𑜪𑜫 𑜁𑜪𑜫 xác người.
1806. **mbeng taba** 𑜁𑜪𑜫 𑜁𑜪𑜫 ăn chay.
1807. **mbeng jain** 𑜁𑜪𑜫 𑜁𑜪𑜫 ăn tiền.
1808. **mbeng ndik** 𑜁𑜪𑜫 𑜁𑜪𑜫 ăn lời.

- 1809. **aduah** ឆ្មារត្មុ រឹម, kiếm.
- 1810. **katuw** កាតុយ (con) chí.
- 1811. **khai, amang** ខាយ, ឆ្មារត្មុ khay; mâm.
- 1812. **hép dâng pasei** អេបដាង ប៉ៃនៃ អ៊ែប ប៉ាង sắ.
- 1813. **sang pasei** ង ប៉ៃនៃ nhà sắ.
- 1814. **hamaw tian pap** ហាមាវ ត្មាន បាប có lòng thương xót.
- 1815. **luai** លៃ ថៃ, bỏ.
- 1816. **dai** ដៃ ដៃ.
- 1817. **paok ba-ar** ប៉ាក បា-អ៊ែ ប៊ុយ បាច បាច sách, gói sách.
- 1818. **maon** ម៉ែន ម៉ែន.
- 1819. **aw taik** អាវ តៃ អាវ áo rách.
- 1820. **patuk** បាតុក ngôi sao.

[Cam 183, trang 6]

- 1821. **tagei** តៃនៃ răng.
- 1822. **tagei gaham** តៃនៃ តៃនៃ răng cám.
- 1823. **pa-njrai** ប៉ា-នៃនៃ giét.
- 1824. **traik mbuk** តៃនៃ ម្រក ម្រក hót tóc.
- 1825. **jraw phao** ច្រែវ ផ្នែវ ផ្នែវ thuốc súng.
- 1826. **katâng cak** កាតាំង ចាក ចាក mọng chòi.
- 1827. **prai padai** ប្រៃ ប៉ៃនៃ gieo lúa.
- 1828. **ciim hiak** ចៃនៃ ចៃនៃ con trâu.
- 1829. **dua lapan** ដៃ លៃនៃ (số) chín.
- 1830. **gleng** ង ង ង chăn, nhìn, coi.
- 1831. **gleng wei** ង ង ង coi chừng.
- 1832. **ca-mbuai** ចា-ម្រៃនៃ môi.
- 1833. **pap** បាប thương.
- 1834. **asau luw** អាសៃ លៃ ចៃ ចៃ chó sữa.
- 1835. **mbuk** ម្រក tóc.
- 1836. **baluw guay asaih** បាលុយ ក្រៃនៃ ក្រៃនៃ ក្រៃនៃ lòng gáy ngựa.
- 1837. **cai ndaot** ចៃនៃ ចៃនៃ chai không.
- 1838. **buh aw** បុ អាវ អាវ mặc áo.
- 1839. **blah sang** ប្រៃ ង ង phá nhà.
- 1840. **bai** បៃ បៃ.
- 1841. **améng patey** អាម៉ែន ប៉ៃនៃ ប៉ៃនៃ buồng chuối.

[Cam 183, trang 7]

- 1842. **laik neh** ឆ្មារ ឆ្មារ cùng vây.
- 1843. **jamaok** ហ្មាម៉ាក (con) muối.
- 1844. **ca-mbuéc ciim** មាម្បួច មាម្បួច mỗ chim.
- 1845. **rek maglai** រក មាម្បួច cỏ hoang.
- 1846. **papit** ប៊ិច មាម្បួច nghich.
- 1847. **panuh** ហ្មាម្បួច hiểm nghèo.
- 1848. **ki-ndu** កិណ្ឌូ មាម្បួច cái gì.
- 1849. **ba nao** ហ្មា មាម្បួច đưa đi, đem đi.
- 1850. **kanun ait** កាណុន មាម្បួច con bò rày.
- 1851. **co pak jalan** មាម្បួច មាម្បួច chỗ ngã tư đường.
- 1852. **sagar** មាម្បួច មាម្បួច cái trồng.
- 1853. **cam sagar** មាម្បួច មាម្បួច đánh trống.
- 1854. **srao rep** មាម្បួច មាម្បួច khởi sự.
- 1855. **haot** មាម្បួច thuốc.
- 1856. **jraw manyum** មាម្បួច មាម្បួច thuốc uống.
- 1857. **jraw so** មាម្បួច មាម្បួច thuốc xổ.
- 1858. **sit** មាម្បួច độc.
- 1859. **jraw grun** មាម្បួច មាម្បួច thuốc rét.
- 1860. **pajaih** មាម្បួច មាម្បួច giống.
- 1861. **pataow lac** មាម្បួច មាម្បួច cắt nghĩa.
- 1862. **aia masin** មាម្បួច មាម្បួច nước mắm.

[Cam 183, trang 8]

- 1863. **masam** មាម្បួច chua.
- 1864. **magei rayuh** មាម្បួច មាម្បួច lúc lắc.
- 1865. **mban ca-ndaih** មាម្បួច មាម្បួច đường tán.
- 1866. **phain** មាម្បួច phèn.
- 1867. **hama** មាម្បួច ruộng.